



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

ឆ្នាំទី ១៧ លេខ ២៧

ត្រីមាសទី ០២ ឆ្នាំ ២០១៧

ព័ត៌មាន

ផ្សាយបញ្ជី

ទីស្តីការគណៈរដ្ឋមន្ត្រី

សារពាណិជ្ជកម្ម

ព្រះរាជក្រម ព្រះរាជក្រឹត្យ អនុក្រឹត្យ សេចក្តីសម្រេច សារាចរ ប្រកាស

ក

មាតិកា

I. ព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ

ព្រះរាជក្រឹត្យ

- ៣០-០៣-២០១៧ - ព្រះរាជក្រឹត្យ នស/រកត/០៣១៧/៣១២ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយយស តាមលំដាប់ថ្នាក់ ចំពោះ ឯកឧត្តម អស់លោក លោកស្រី កញ្ញា និងកងកម្លាំងប្រដាប់អាវុធ ចំនួន ២៤៤ រូប ២៦០៨
- ៣០-០៣-២០១៧ - ព្រះរាជក្រឹត្យ នស/រកត/០៣១៧/៣១៣ ស្តីពី ការផ្ទេរអាជ្ញាធរ គណៈកម្មាធិការ គណៈកម្មការ និងក្រុមប្រឹក្សាដែលស្ថិតនៅក្រោមសមត្ថកិច្ច និងការទទួលខុសត្រូវរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ឱ្យស្ថិតនៅក្រោមសមត្ថកិច្ច និងការទទួលខុសត្រូវរបស់ក្រសួងមានសមត្ថកិច្ចពាក់ព័ន្ធ ២៦១៦
- ០៣-០៤-២០១៧ - ព្រះរាជក្រឹត្យ នស/រកត/០៤១៧/៣១៤ ស្តីពី ការតែងតាំងមន្ត្រីសង្ឃទីព្រះរាជាគណៈ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ចំនួន ១១ អង្គ ២៦១៩
- ០៣-០៤-២០១៧ - ព្រះរាជក្រឹត្យ នស/រកត/០៤១៧/៣១៥ ស្តីពី ការបង្កើតគោរមងារ "សន្តិបណ្ឌិត" នៃបណ្ឌិត្យសភាសក្រសួងកម្ពុជា សម្រាប់ផ្តល់ជូនថ្នាក់ដឹកនាំនៃក្រសួងមហាផ្ទៃ ដែលទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស ជំនាញនានា ក្នុងវិស័យសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈតែងតាំង ថ្នាក់ដឹកនាំនៃក្រសួងមហាផ្ទៃ ដែលទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស ជំនាញ "ដឹកនាំបញ្ជាកងកម្លាំងនគរបាល" ចំនួន ១៣ រូប ជា សន្តិបណ្ឌិត នៃបណ្ឌិត្យសភាសក្រសួងកម្ពុជា ២៦២០
- ០៣-០៤-២០១៧ - ព្រះរាជក្រឹត្យ នស/រកត/០៤១៧/៣១៦ ស្តីពី ការតែងតាំង និងផ្តល់ឋានៈ ជូនមន្ត្រីរាជការឯកឧត្តម និងលោកជំទាវ ចំនួន ០៤ រូប ជាទីប្រឹក្សាផ្ទាល់ ជំនួយការ និងជាសមាជិកក្រុមលេខាសម្តេច អគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ២៦២២
- ០៣-០៤-២០១៧ - ព្រះរាជក្រឹត្យ នស/រកត/០៤១៧/៣១៧ ស្តីពី ការតែងតាំងឯកឧត្តម **ពេញ យ៉ាត** ជាអនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន ២៦២៣

ខ

០៣-០៤-២០១៧ - ព្រះរាជក្រឹត្យ នស/រកត/០៤១៧/៣១៨ ស្តីពី ការតែងតាំង និងផ្តល់ឋានៈឯកឧត្តម **កៅ ជិន្យោ**
ជាជំនួយការប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន មានឋានៈស្នើ អគ្គនាយក
បន្ថែមលើមុខងារបច្ចុប្បន្ន ២៦២៤

II- រាជរដ្ឋាភិបាល

១- អនុក្រឹត្យ

២៣-០៣-២០១៧ - អនុក្រឹត្យលេខ ៤៥ អនក្រ.បក ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់នាយកដ្ឋាន
សហប្រតិបត្តិការកាយវិទ្ធិ នៃក្រសួងអប់រំ យុវជន និងកីឡា ២៦២៥

២២-០៣-២០១៧ - អនុក្រឹត្យលេខ ៣៤៣ អនក្រ.តត ស្តីពី ការតម្លើងឋានន្តរស័ក្តិ និងថ្នាក់មន្ត្រីរាជការ ២៦២៨

២- សេចក្តីសម្រេច

២៨-០៣-២០១៧ - សេចក្តីសម្រេចលេខ ២៩ សសរ ស្តីពី ការកែសម្រួលសមាសភាពក្រុមការងារផ្នែកស្រូវ-
អង្ករ សម្រាប់ធ្វើជាដៃគូពិភាក្សាការងារជាមួយវិស័យឯកជន ២៧១៥

III- ការងារបណ្តាញក្រសួង

១- ទីស្តីការដ្ឋានស្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

២៤-០២-២០១៧ - ប្រកាសលេខ ២០៣ សហវ.ប្រក ស្តីពី ការបង្កើតរដ្ឋទេយ្យបុរេប្រទានសម្រាប់ ឆ្នាំ ២០១៧
របស់អគ្គនាយកដ្ឋានពន្ធដារ ២៧១៧

២- ទីស្តីការដ្ឋានស្រ្តីក្រសួងឧស្សាហកម្ម និង សិប្បកម្ម

១៦-០២-២០១៧ - ប្រកាសលេខ ០៥៩ ឧស.កឧ.ប្រក ០២ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន ស៊ីភីស៊ីដឺ អ៊ិនធើ
ណេសិនណល បង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ ស្រោមដៃ និងសម្ភារៈកីឡា ២៧២៣



ព្រះរាជក្រឹត្យ

នស/រកត/០៣១៧/ ៣១២

យើង

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ឡោសព្រះរាជទាន

នូវ

ក្រៅគ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់ **បរាសិរិយឡង់**

- | | | |
|--------------------|--------------------------|---------------|
| ០១-ឯកឧត្តម | ពិន ត្រួតពិន | |
| ០២-ឯកឧត្តម | ស៊ុន សុវណ្ណារិទ្ធ | |
| ០៣-ឯកឧត្តម | យង់ សុវណ្ណនា | |
| ០៤-ឧត្តមសេនីយ៍ទោ | សែ ម៉ារី | អត្តលេខ ០០៨៧ |
| ០៥-ឧត្តមសេនីយ៍ទោ | សាន សុឌី | អត្តលេខ ០៤៨៤២ |
| ០៦-ឧត្តមសេនីយ៍ទោ | ហោ សំអាត | អត្តលេខ ៦៤៤៤១ |
| ០៧-ឧត្តមសេនីយ៍ត្រី | ជួប ស៊ីម | អត្តលេខ ០១៤៥៨ |
| ០៨-ឧត្តមសេនីយ៍ត្រី | ហែម សាណន | អត្តលេខ ០១៨៤៥ |
| ០៩-ឧត្តមសេនីយ៍ត្រី | ពៅ សំអេង | អត្តលេខ ០៤៨៥៥ |
| ១០-ឧត្តមសេនីយ៍ត្រី | ស្រីង ឈុល | អត្តលេខ ១៥៧០៧ |
| ១១-ឧត្តមសេនីយ៍ត្រី | ចាន់ កុសល | អត្តលេខ ០១៤៩១ |
| ១២-ឧត្តមសេនីយ៍ត្រី | ឡេង ប៊ុនណា | អត្តលេខ ២៧៣០៩ |
| ១៣-ឧត្តមសេនីយ៍ត្រី | ឡុប ចន្ទ្យារី | អត្តលេខ ០៣០៧៦ |
| ១៤-ឧត្តមសេនីយ៍ត្រី | ម៉ៅ តារា | អត្តលេខ ០៣០៧៦ |
| ១៥-ឧត្តមសេនីយ៍ត្រី | កៅ ប៊ុនធី | អត្តលេខ ៧១៨៩៨ |



១៦-ឧត្តមសេនីយ៍ត្រី	ពោធិ៍ សុភ័ក្ត្រ	អត្តលេខ ០៥៩៣២
១៧-វរសេនីយ៍ឯក	មាយ សំអុន	អត្តលេខ ០៣៤៤៩
១៨-វរសេនីយ៍ឯក	កែត សុផល	អត្តលេខ ០៣៣២៧
១៩-វរសេនីយ៍ឯក	សាន់ និមល	អត្តលេខ ០៩៣២២
២០-វរសេនីយ៍ឯក	កុយ ហឿន	អត្តលេខ ០៧៨២២
២១-វរសេនីយ៍ឯក	អ៊ុន សុខ	អត្តលេខ ០៤៨៤០
២២-វរសេនីយ៍ឯក	ទូ ហ៊ុរ	អត្តលេខ ០៣០៨៦
២៣-វរសេនីយ៍ឯក	ជ័យ សាលី	អត្តលេខ ០២២២៦៩
២៤-វរសេនីយ៍ឯក	សោម រស់	អត្តលេខ ១៥៤២៤
២៥-វរសេនីយ៍ឯក	ផាន់ ភារាតុប	អត្តលេខ ០២៣៥៧៣
២៦-វរសេនីយ៍ឯក	បុត្រ កិរ្យា	អត្តលេខ ០២០៥៩៨
២៧-វរសេនីយ៍ទោ	ចោង ពិសិដ្ឋ	អត្តលេខ ០២០៤៦៦
២៨-វរសេនីយ៍ទោ	ហែម រិទ្ធី	អត្តលេខ ០១២២៥៥
២៩-វរសេនីយ៍ទោ	ខែម ញ៉ាញ	អត្តលេខ ១៩៧៤៤៧
៣០-លោក	អ៊ុន ចន្ទនា	
៣១-លោក	អ៊ុ ធារិន	
៣២-លោក	ឡុង គីសិទ	
៣៣-លោក	សេង ពុទ្ធី	
៣៤-លោក	សុខ ចំរើន	
៣៥-លោក	ពុន សុភ័ក្ត្រ	
៣៦-លោក	ហួត ហែ	
៣៧-លោក	លីម ចន្ទនាសាលី	
៣៨-លោក	ហុក ហួលីម	
៣៩-លោក	សន ប៊ុនហួរ	
៤០-លោកវេជ្ជ.	កែត សុភ័ក្ត្រ	
៤១-ឱសថបណ្ឌិត.	ហឿន ប៊ុនរេត	
៤២-លោកវេជ្ជ.	កែត វិបុល	

ខ-គ្រឿងឥស្សរិយយស សុភ័ក្ត្រ ថ្នាក់ មហាសីវិបុល

០១-លោក	គិត ភារី	
០២-លោក	លីម គុចហួត	
០៣-ឧត្តមសេនីយ៍ទោ	ហួន សេរីតុប	អត្តលេខ ០៣០០១

គ-គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេនា

០១-ឯកឧត្តម	ចាន់ ប៊ុនឡុ	
០២-លោក	អ៊ុន សុធា	



០៣-លោក	ប៊ុន ចន្ទី	
០៤-លោក	ឈឹត សុផល	
០៥-លោក	ស៊ុន ឌីធី	
០៦-លោក	ថៅ ជាំឡាន	
០៧-លោក	កាំង លាងត្រី	
០៨-លោក	ម៉េត មាសកក្កី	
០៩-លោក	យ៉ុង គឹមហឿន	
១០-លោក	ហែម ស៊ីណា	
១១-លោក	ឡេ ច័ន្ទសុទ្ធាត	
១២-លោក	ផាន់ វ៉ាន់	
១៣-លោក	ស៊ាង សុបញ្ញា	
១៤-លោក	ហោ សំណាង	
១៥-លោក	ស៊ីន្ទ បុនី	
១៦-លោក	ផល វិធុ	
១៧-លោកស្រី	តាំង ត្រីពេជ្រ	
១៨-លោក	គង់ ត្រូវន	
១៩-លោក	អារីន្ទ ភូមិធុ	
២០-លោក	ឈិន ភូមា	
២១-ឧត្តមសេនីយ៍ទោ	លឹម ជាតុប	អត្តលេខ ០៣៥១៨
២២-វរសេនីយ៍ឯក	ជុន វារីន្ទ	អត្តលេខ ០៨៩៤៥
២៣-វរសេនីយ៍ឯក	វ៉ុំ សំអាត	អត្តលេខ ០៦១៦៧
២៤-វរសេនីយ៍ឯក	គឹម សារឿន	អត្តលេខ ០២៨៦៦
២៥-វរសេនីយ៍ឯក	ហែ សុភ័ក្ត្រ	អត្តលេខ ០៣៩៤២៧
២៦-វរសេនីយ៍ទោ	ប៊ុន ឈឿន	អត្តលេខ ០៤៦៣១
២៧-វរសេនីយ៍ទោ	នុប សារ៉ាក់	អត្តលេខ ២៩៧២៩
២៨-វរសេនីយ៍ទោ	យ៉ាន់ ហ៊ាង	អត្តលេខ ២៥០៧២
២៩-វរសេនីយ៍ទោ	ចាន់ សុខគឹម	អត្តលេខ ១១៥៦០
៣០-វរសេនីយ៍ទោ	ជឹម ប៊ុន្ទី	អត្តលេខ ០១២៤៦៨
៣១-វរសេនីយ៍ទោ	ចាន់ សុផល្លា	អត្តលេខ ១១៥៦៣
៣២-វរសេនីយ៍ទោ	នុប ម៉េង	អត្តលេខ ០១២៤៥៤
៣៣-វរសេនីយ៍ទោ	សារី បុត្រសត្យា	អត្តលេខ ៥៥៦០២
៣៤-វរសេនីយ៍ទោ	ជា សំអឿន	អត្តលេខ ០៦១៦៧
៣៥-វរសេនីយ៍ទោ	សាម យុន	អត្តលេខ ១៤៤៧៣០
៣៦-វរសេនីយ៍ទោ	ហ្លួន ស៊ីវុល	អត្តលេខ ០៦៣៥៦



៣៧-វរសេនីយ៍ទោ	ចាន់ ស្ទី	អគ្គលេខ ៣៩៣៦៣
៣៨-វរសេនីយ៍ទោ	ណាំ ពូន	អគ្គលេខ ០៧៥៦៦
៣៩-វរសេនីយ៍ទោ	ឆាន់ ឡែង	អគ្គលេខ ១១៧២៩
៤០-វរសេនីយ៍ត្រី	ឆាន់ សុភាព	អគ្គលេខ ២៣៣៥៨
៤១-វរសេនីយ៍ត្រី	ឆេង ភក្តី	អគ្គលេខ ១៦៧៤៧៤
៤២-វរសេនីយ៍ត្រី	គុសល សុបញ្ញា	អគ្គលេខ ០៦១២២
៤៣-អនុសេនីយ៍ឯក	លី វិញ្ញាណ	អគ្គលេខ ៦៣៥២៣
៤៤-អនុសេនីយ៍ឯក	លីម រដ្ឋា	អគ្គលេខ ២៥០៣៦
៤៥-អនុសេនីយ៍ត្រី	ផុន សុភា	អគ្គលេខ ៤៣៥៣៤
៤៦-លោក	លៀង សុភក្តី	
៤៧-លោក	លីម មុយ	

ឃ-គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់ បិបទិទ្ធិ

០១-លោកស្រី	ម៉ៅ វិណី	
០២-លោក	អន សុផាត	
០៣-ឧត្តមសេនីយ៍ត្រី	អ៊ុន ជេម្មី	អគ្គលេខ ០២៣៣៣៧
០៤-វរសេនីយ៍ទោ	ឡេង ម៉ុន	អគ្គលេខ ០៣៤៨៨
០៥-វរសេនីយ៍ទោ	នាង សុខឡើង	អគ្គលេខ ០២៧៦១៨
០៦-វរសេនីយ៍ទោ	កាន ភេន	អគ្គលេខ ១១៣០៥
០៧-វរសេនីយ៍ទោ	នេត លីន	អគ្គលេខ ១១៥៧៤
០៨-វរសេនីយ៍ទោ	ជួន សុខ្នី	អគ្គលេខ ៥៥៧០៣
០៩-វរសេនីយ៍ទោ	ឡែង ឈុនលី	អគ្គលេខ ០៤០៦៤
១០-វរសេនីយ៍ទោ	គឹម គុ	អគ្គលេខ ៥៧៥៦៦
១១-វរសេនីយ៍ទោ	យ៉ិន បញ្ញាវិទ្ធី	អគ្គលេខ ៦២៩០១
១២-វរសេនីយ៍ទោ	ឈុន គា	អគ្គលេខ ០៤៨៤៥
១៣-វរសេនីយ៍ត្រី	ខេន ឈុនគីរ	អគ្គលេខ ៦០៤៥៧
១៤-វរសេនីយ៍ត្រី	គោគ សារុន	អគ្គលេខ ០២៦៤៣៩
១៥-អនុសេនីយ៍ឯក	សៀង សំអាត	អគ្គលេខ ៣០៤០៩
១៦-អនុសេនីយ៍ទោ	សុ ផានិត	អគ្គលេខ ៥៩៧៧០
១៧-អនុសេនីយ៍ទោ	ត្រីង សេរីគន្ធី	អគ្គលេខ ៦៩០៧០
១៨-អនុសេនីយ៍ទោ	លី ផាននារា	អគ្គលេខ ៦៨៤៧៣
១៩-កញ្ញាអនុសេនីយ៍ត្រី	វី រចនា	អគ្គលេខ ៦៨៧៤៤

គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់ សេនា

០១-លោក	ចាន់ គីរ្យ	
០២-លោក	ម៉ែន គុន	



០៣-លោក	ខៀវ សំរុង	
០៤-លោកស្រី	ម៉ុំ ចាន់ដានី	
០៥-វេជ្ជ.	ស៊ុន អិរាម	
០៦-លោក	ម៉ែន សំអាត	
០៧-លោក	ឃុំ ចាម	
០៨-លោក	ផល ពន្លឺ	
០៩-កញ្ញា	ឡុន វិបុល្យា	
១០-វរសេនីយ៍ឯក	យ៉ែន ម៉ុងណា	អត្តលេខ ០១៤៨១
១១-វរសេនីយ៍ឯក	មាឃ ម៉ុងសុល	អត្តលេខ ០៦១៥១
១២-វរសេនីយ៍ឯក	ទី សារ៉ា	អត្តលេខ ០៣៥៨១៨
១៣-វរសេនីយ៍ទោ	ច័ន្ទ មោនីនោ	អត្តលេខ ៨៧០៨៨
១៤-វរសេនីយ៍ទោ	យ៉ែន សារ៉ែន	អត្តលេខ ១១៧៨១
១៥-វរសេនីយ៍ទោ	ប៊ី ឡាន់	អត្តលេខ ០៨៧០៩
១៦-វរសេនីយ៍ទោ	គឹម ឡេង	អត្តលេខ ០៦១៤០
១៧-វរសេនីយ៍ទោ	ហុន សុខលី	អត្តលេខ ០៩២៥៨
១៨-វរសេនីយ៍ទោ	សូរ រ៉ែម៉ា	អត្តលេខ ០១២២៧៨
១៩-វរសេនីយ៍ទោ	ព្យួន សុខុន	អត្តលេខ ០២៦៨៨៥
២០-វរសេនីយ៍ទោ	អ៊ុន វិរៈវត្តមុនី	អត្តលេខ ០៣៥៧២៣
២១-វរសេនីយ៍ត្រី	ប៊ុន មុនី	អត្តលេខ ២២៣០៤
២២-វរសេនីយ៍ត្រី	កាន់ សុខ	អត្តលេខ ៦៩០៣៧
២៣-វរសេនីយ៍ត្រី	សាវ សាវ៉ាត	អត្តលេខ ២៣៦១៨
២៤-វរសេនីយ៍ត្រី	សើន កែតចន្ទធី	អត្តលេខ ៣៥២២២
២៥-វរសេនីយ៍ត្រី	លី គឹមឡេង	អត្តលេខ ២៥៩៦៧
២៦-វរសេនីយ៍ត្រី	ឡាន់ ស៊ុនេត	អត្តលេខ ១៦១៤៧២
២៧-វរសេនីយ៍ត្រី	ឧតុល សុឆា	អត្តលេខ ១៩១៥៥២
២៨-វរសេនីយ៍ត្រី	នែម ស៊ុហ៊ុន	អត្តលេខ ១៩៦១០៩
២៩-វរសេនីយ៍ត្រី	សួន សំបូរ	អត្តលេខ ១៩៥៤៤១
៣០-វរសេនីយ៍ត្រី	គី ឆៀន	អត្តលេខ ៦១១៩
៣១-វរសេនីយ៍ត្រី	ប៊ុន ឡេង	អត្តលេខ ៥៤៩៣៤
៣២-វរសេនីយ៍ត្រី	ស៊ុន ចលនា	អត្តលេខ ១១៩៤០
៣៣-វរសេនីយ៍ត្រី	សេង សុដានី	អត្តលេខ ១៦៧២៧៩
៣៤-វរសេនីយ៍ត្រី	ពៅ ស៊ុដាន់	អត្តលេខ ១៥៧៦១
៣៥-វរសេនីយ៍ត្រី	នាង វត្ត	អត្តលេខ ១៦៧៥២២
៣៦-វរសេនីយ៍ត្រី	យា ហ្មុរ	អត្តលេខ ១៥៥៥៩



៣៧-វរសេនីយ៍ត្រី	ចារី សុឆារី	អត្តលេខ ៧៣៣៥៤
៣៨-អនុសេនីយ៍ឯក	ចាន់ ឃៀន	អត្តលេខ ១៦១៤៩៧
៣៩-អនុសេនីយ៍ឯក	រាជ វិបុល	អត្តលេខ ១៤៤៥១៣
៤០-អនុសេនីយ៍ឯក	ឃឹម បូរី	អត្តលេខ ៣៥៩២៩
៤១-អនុសេនីយ៍ឯក	អ៊ុយ សារីម	អត្តលេខ ៧៣៥២៥
៤២-អនុសេនីយ៍ឯក	ស៊ីវ សារម៉េត	អត្តលេខ ០៧៦៨៣១
៤៣-អនុសេនីយ៍ឯក	ហ៊ាន សុខហ៊ាន	អត្តលេខ ៦២៧៦០
៤៤-អនុសេនីយ៍ឯក	ឆាវ ចំនួនារា	អត្តលេខ ១៩៦៥៥៤
៤៥-អនុសេនីយ៍ឯក	កាន់ សុឆារី	អត្តលេខ ០២៣៥៧៧
៤៦-អនុសេនីយ៍ឯក	អៀង សារិទ្ធ	អត្តលេខ ១០៣៩៨
៤៧-អនុសេនីយ៍ឯក	សែម យាង	អត្តលេខ ១៦៧៣៣៧
៤៨-អនុសេនីយ៍ឯក	ឆាយ រិទ	អត្តលេខ ១៤៤៤៣៥
៤៩-អនុសេនីយ៍ឯក	ហេង សេងហុន	អត្តលេខ ១៦១៥៥១
៥០-អនុសេនីយ៍ទោ	ឌឹម ស៊ុនតេច	អត្តលេខ ៦៩០៦៩
៥១-អនុសេនីយ៍ត្រី	ហៀង សុខកញ្ញា	អត្តលេខ ២២៥៦០៣
៥២-នាយចំណង់	នាង សីហា	អត្តលេខ ២២៤៨៥៥
៥៣-ព្រឹទ្ធបាលឯក	ស៊ីណា ប៊ុរី	អត្តលេខ ៧០៦៣៩
៥៤-លោកស្រី	ប៊ុន ម៉ានិត	
៥៥-លោក	លាម ឡា	

ច. គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ អស្សុប្បន្និ

០១-លោក	ធីន់ សុវណ្ណារិទ្ធ	
០២-លោក	ប៊ុន រដ្ឋា	
០៣-វរសេនីយ៍ឯក	សោម ប៊ុន	អត្តលេខ ០៣៥៥៧
០៤-វរសេនីយ៍ឯក	កៀង ម៉ៅ	អត្តលេខ ០៤៨៦៥
០៥-វរសេនីយ៍ឯក	ម៉ក់ ហុន	អត្តលេខ ០១៤០៧
០៦-លោកស្រីវរសេនីយ៍ទោ	ស៊ុន ចំនួនហ៊ុន	អត្តលេខ ០៦១២៣
០៧-វរសេនីយ៍ទោ	ច័ន្ទ សុន	អត្តលេខ ០៦១៤២
០៨-វរសេនីយ៍ទោ	ហ៊ុយ ឌឺវី	អត្តលេខ ៥៥៤២៥
០៩-វរសេនីយ៍ទោ	មាស រិទ្ធសំគី	អត្តលេខ ១៩៨៣៥៤
១០-វរសេនីយ៍ត្រី	ម៉េត រ៉ានី	អត្តលេខ ០៨២២៥
១១-វរសេនីយ៍ត្រី	ស៊ឹម ពិសិដ្ឋ	អត្តលេខ ១៧៥២៦
១២-វរសេនីយ៍ត្រី	អ៊ុន លុនដេង	អត្តលេខ ១៧៥១៦
១៣-វរសេនីយ៍ត្រី	លី ម៉ានិត	អត្តលេខ ៥៨៧០១
១៤-វរសេនីយ៍ត្រី	នង វណ្ណនី	អត្តលេខ ០២៣៣៧០



១៥-វរសេនីយ៍ត្រី	គន មែល	អត្តលេខ ១០៣៩៦
១៦-វរសេនីយ៍ត្រី	ម្រឹម ស៊ុនអុន	អត្តលេខ ១៤៥០៦៥
១៧-វរសេនីយ៍ត្រី	ម៉ែន ចាន់ណារី	អត្តលេខ ០២០៤៧៥
១៨-វរសេនីយ៍ត្រី	សាខុន បូរី	អត្តលេខ ០៨០៦៥៥
១៩-វរសេនីយ៍ត្រី	ក្រែក មុន្នី	អត្តលេខ ១៥៧៧៦៧
២០-វរសេនីយ៍ត្រី	ហ៊ុន សារឿន	អត្តលេខ ០៨៦១១
២១-វរសេនីយ៍ត្រី	ទូ បញ្ញា	អត្តលេខ ០៤៧៥៨១
២២-វរសេនីយ៍ត្រី	ល្បីល្បី សាវ៉ាន	អត្តលេខ ១១៧៩៧
២៣-វរសេនីយ៍ត្រី	ហ៊ុយ វ៉ានីនី	អត្តលេខ ២៧២៦៤
២៤-វរសេនីយ៍ត្រី	រស់ សុខ័ណ្ឌការ	អត្តលេខ ០៩៩៣៨
២៥-វរសេនីយ៍ត្រី	ឡុច ស្រស់	អត្តលេខ ០៣៥៧៥២
២៦-លោកស្រីអនុសេនីយ៍ឯក	ដឹង ងារីរ៉ា	អត្តលេខ ០៩៨៩៣
២៧-អនុសេនីយ៍ឯក	ឃឹម សុផាត	អត្តលេខ ៤៥៨១៥
២៨-អនុសេនីយ៍ឯក	អ៊ុច សុវិបុល	អត្តលេខ ៦៣៥៦៩
២៩-អនុសេនីយ៍ឯក	ចាន់ សារិទ្ធ	អត្តលេខ ៤៦០១៩
៣០-អនុសេនីយ៍ឯក	រិន ប៊ុយរ៉ែន	អត្តលេខ ៦៣៥៤៣
៣១-អនុសេនីយ៍ឯក	ជា ជឿន	អត្តលេខ ១៥៤២៤
៣២-អនុសេនីយ៍ឯក	យ៉ាង ស៊ុនឃី	អត្តលេខ ២៣១៦៤
៣៣-អនុសេនីយ៍ឯក	ឌុក ការម្យ	អត្តលេខ ៤២៨៦៣
៣៤-អនុសេនីយ៍ឯក	អ៊ុន ស៊ុជេត	អត្តលេខ ២២៣៨១
៣៥-អនុសេនីយ៍ឯក	សុខ មុត	អត្តលេខ ០៥៨៦២៧
៣៦-អនុសេនីយ៍ឯក	អៀ ម៉េងតុច	អត្តលេខ ០៤៦០៣៨
៣៧-អនុសេនីយ៍ឯក	ទូ ចាន់	អត្តលេខ ០៩៧៧៥២
៣៨-អនុសេនីយ៍ឯក	គង់ រតុដ	អត្តលេខ ៣៩៧៦៤
៣៩-អនុសេនីយ៍ឯក	អ៊ុត វិបុល	អត្តលេខ ២៧១៧៨
៤០-អនុសេនីយ៍ឯក	ទេស ញ៉ា	អត្តលេខ ៣២៩២១
៤១-អនុសេនីយ៍ទោ	កែត ថា	អត្តលេខ ៩១៣៤៥
៤២-អនុសេនីយ៍ទោ	ស៊ុន ណារីន	អត្តលេខ ៣៩៩៣៧
៤៣-អនុសេនីយ៍ទោ	ដួង ប្រុស	អត្តលេខ ១៩៧៧៥៨
៤៤-អនុសេនីយ៍ទោ	សារឿម ប៊ុនរិទ្ធ	អត្តលេខ ៦២២៦៥
៤៥-អនុសេនីយ៍ទោ	គង់ រ៉ាវី	អត្តលេខ ៣៩៧៦៧
៤៦-អនុសេនីយ៍ត្រី	សុខ គន្ធាតិដា	អត្តលេខ ២០០៣៨៨
៤៧-អនុសេនីយ៍ត្រី	ពៅ ជានិត	អត្តលេខ ៦៨៧១៣
៤៨-អនុសេនីយ៍ត្រី	ក្រេម ប៊ុនឈន	អត្តលេខ ១៤៤៧៥៨
៤៩-អនុសេនីយ៍ត្រី	គង់ សុផាន់ណា	អត្តលេខ ២២៩៣៥
៥០-អនុសេនីយ៍ត្រី	វ៉ាង ពិសិដ្ឋ	អត្តលេខ ១៩៦៩៦៥
៥១-នាយចំណង់	ឈាន ការា	អត្តលេខ ២០០០៨៧
៥២-នាយចំណង់	ដួង ដំប្លី	អត្តលេខ ២០០២២៤



៥៣-នាយចំណង់	ចាន់ ចន្ទឡា	អត្តលេខ ២២៥៧៨៤
៥៤-នាយចំណង់	អង់ ចន្ទឡារុទ្ធ	អត្តលេខ ២០០៤៥១
៥៥-នាយចំណង់	ខែម រូបរា	អត្តលេខ ២០០២៣៦
៥៦-នាយចំណង់	រ៉ាត់ រិទ្ធ	អត្តលេខ ២០០៤៥៨
៥៧-នាយចំណង់	យិន សុភាព	អត្តលេខ ២២៥០០៨
៥៨-នាយចំណង់	ឡា ចាន់ស្មី	អត្តលេខ ២២៤៨៣៦
៥៩-នាយចំណង់	ឈឹម វិសាល	អត្តលេខ ២២៤៧៦៧
៦០-លោក	ឡុច សុភា	
៦១-លោក	ចាន់ ជារ៉ា	
៦២-ព្រឹទ្ធបាលឯក	ស្មី ពិសិដ្ឋ	អត្តលេខ ៧២៧០២
អគ្គនាយកដ្ឋានស្រាវជ្រាវ និងស្រាវជ្រាវសេនាជ័យសិទ្ធិ		
០១-ឧត្តមសេនីយ៍ទោ	ឈុក ត្រួតគី	អត្តលេខ ៣២៣២៧
០២-ឧត្តមសេនីយ៍ទោ	សុខ ម៉ឺនស្វា	អត្តលេខ ០២៤១០
០៣-ឧត្តមសេនីយ៍ទោ	ជិន សាម៉ុន	អត្តលេខ ២៥៩០១
០៤-ឧត្តមសេនីយ៍ត្រី	មេម ណារម្មធី	អត្តលេខ ០០៨៧១១
០៥-ឧត្តមសេនីយ៍ត្រី	លឹម ឆាន	អត្តលេខ ៣២៣៦៣
០៦-ឧត្តមសេនីយ៍ត្រី	យី សិទ្ធិ	អត្តលេខ ០៥១០៨
០៧-ឧត្តមសេនីយ៍ត្រី	ហេង ច័ន្ទជារ៉ា	អត្តលេខ ០៨៣២៨
០៨-ឧត្តមសេនីយ៍ត្រី	អ៊ុំ មុនីរត្ន	អត្តលេខ ១២៩៧៣
០៩-ឧត្តមសេនីយ៍ត្រី	សុខ ខៀន	អត្តលេខ ៦៨២៩៨
១០-ឧត្តមសេនីយ៍ត្រី	យុន សាវេត	អត្តលេខ ១៦១៦៣
១១-វរសេនីយ៍ឯក	ឡាយ សំអឿន	អត្តលេខ ៣៧៣៦៥
១២-វរសេនីយ៍ឯក	លី សំអាត	អត្តលេខ ១២៦៦២
១៣-វរសេនីយ៍ឯក	គង់ ចន្ទឡារិទ្ធ	អត្តលេខ ០៩២៧៧
១៤-វរសេនីយ៍ឯក	គី មករា	អត្តលេខ ០១១២២៦
១៥-វរសេនីយ៍ឯក	គង់ ស៊ីជន	អត្តលេខ ០៣៩៣០
១៦-វរសេនីយ៍ឯក	យុន សុមេធា	អត្តលេខ ០៣៥៨២៩

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ៣០ ខែ មីនា ឆ្នាំ២០១៧

ក្នុងព្រះបរមនាម និងតាមព្រះរាជក្រឹត្យសម្រាប់

ប្រមូលរដ្ឋស្តីទី

ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចវិបុលសេនាភក្តី សាយ ឈុំ

ស.ល. ១៧/០៣. ៣១៤

លេខ: ៣១៧ ស.ណ
សំណៅដើម្បីសម្រេចជាការបែកផ្សាយ
រាជធានីភ្នំពេញ, ថ្ងៃទី ០៤ ខែ មេសា ឆ្នាំ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល



សយ សុខា



ព្រះរាជក្រឹត្យ

ស្តីពី

នស/រកត/០៣១៧/៣១៣

**ការផ្ទេរអាជ្ញាធរ គណៈកម្មាធិការ គណៈកម្មការ និងក្រុមប្រឹក្សា
ដែលស្ថិតនៅក្រោមសមត្ថកិច្ច និងការទទួលខុសត្រូវរបស់នីតិវិធីការគណៈរដ្ឋមន្ត្រី
ឱ្យស្ថិតនៅក្រោមសមត្ថកិច្ច និងការទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃសមត្ថកិច្ចពាក់ព័ន្ធ**

យើង

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋ បូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់ រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៧/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ ព្រះរាជក្រឹត្យលេខ នស/រកត/១២១៧/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ ព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែ មេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ ព្រះរាជក្រឹត្យលេខ នស/រកត/០២៩៥/១២ ចុះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ១៩៩៥ ស្តីពីការបង្កើតអាជ្ញាធរ ដើម្បីការពាររមណីយដ្ឋាន និងរៀបចំតំបន់អង្គរ ហៅថាអាជ្ញាធរ “អប្សរា”
- បានទ្រង់យល់ ព្រះរាជក្រឹត្យលេខ នស/រកត/០៦០៩/៦១៣ ចុះថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០០៩ ស្តីពីការកែសម្រួលមាត្រា ៤ថ្មី នៃព្រះរាជក្រឹត្យលេខ នស/រកត/០៩០៤/២៦៨ ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០០៤ ស្តីពីការកែសម្រួលមាត្រា៤ និងមាត្រា៥ នៃព្រះរាជក្រឹត្យលេខ នស/រកត/០១៩៩/១៨ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ១៩៩៩ ស្តីពីការកែសម្រួលបទប្បញ្ញត្តិមួយចំនួន នៃព្រះរាជក្រឹត្យលេខ នស/រកត/០២៩៥/១២ ចុះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ១៩៩៥ ស្តីពីការបង្កើតអាជ្ញាធរ ដើម្បីការពាររមណីយដ្ឋាន និងរៀបចំតំបន់អង្គរ ហៅថាអាជ្ញាធរ



- បានទ្រង់យល់ ព្រះរាជក្រឹត្យលេខ នស/រកត/០៤០៩/៤១៣ ចុះថ្ងៃទី០៧ ខែមេសា ឆ្នាំ២០០៩ ស្តីពីការបង្កើត គណៈវិស្វកម្មជា
- បានទ្រង់យល់ ព្រះរាជក្រឹត្យលេខ នស/រកត/០៧០៩/៧៥៧ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០០៩ ស្តីពីការ បង្កើតគណៈកម្មាធិការជាតិបេតិកភណ្ឌពិភពលោក
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណា- ចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា១._

ត្រូវបានផ្ទេរអាជ្ញាធរ ដើម្បីការពារមណីយដ្ឋាន និងរៀបចំតំបន់អង្គរ ហៅថាអាជ្ញាធរ “អប្សរា” ដែលត្រូវបាន បង្កើតឡើងដោយព្រះរាជក្រឹត្យលេខ នស/រកត/០២៩៥/១២ ចុះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ១៩៩៥ ឱ្យស្ថិតនៅក្រោមសមត្ថ កិច្ចនិងការទទួលខុសត្រូវរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ។

រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ត្រូវទទួលបន្ទុកជាប្រធាននៃអាជ្ញាធរ ដើម្បីការពារមណីយដ្ឋាន និង រៀបចំតំបន់អង្គរ ហៅថាអាជ្ញាធរ “អប្សរា” ។

មាត្រា២._

ត្រូវបានផ្ទេរអាជ្ញាធរជាតិ ដើម្បីការពារនិងអភិវឌ្ឍមណីយដ្ឋានវប្បធម៌ធម្មជាតិ នៃប្រាសាទព្រះវិហារ ដែល ត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យលេខ នស/រកត/០៦០៦/២៤៨ ចុះថ្ងៃទី១ ខែមិថុនា ឆ្នាំ២០០៦ ឱ្យស្ថិតនៅ ក្រោមសមត្ថកិច្ច និងការទទួលខុសត្រូវរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។

មាត្រា៣._

ត្រូវបានផ្ទេរគណៈកម្មាធិការជាតិបេតិកភណ្ឌពិភពលោក ដែលត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យលេខ នស/រកត/០៧០៩/៧៥៧ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០០៩ ឱ្យស្ថិតនៅក្រោមសមត្ថកិច្ចនិងការទទួលខុសត្រូវរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។

មាត្រា៤._

ត្រូវបានផ្ទេរគណៈកម្មការជាតិយូណេស្កូកម្ពុជា ដែលត្រូវបានបង្កើតឡើងដោយសេចក្តីសម្រេចលេខ ៣៩ សស ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ១៩៩៧ ឱ្យស្ថិតនៅក្រោមសមត្ថកិច្ចនិងការទទួលខុសត្រូវរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ។
រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ត្រូវទទួលបន្ទុកជាប្រធាននៃគណៈកម្មការជាតិយូណេស្កូកម្ពុជា ។



មាត្រា ៥.-

ត្រូវបានផ្ទេរគណៈវិស្វកម្មជា ដែលត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យលេខ នស/រកត/០៤០៩/៤១៣ ចុះថ្ងៃទី០៧ ខែមេសា ឆ្នាំ២០០៩ ឱ្យស្ថិតនៅក្រោមសមត្ថកិច្ចនិងការទទួលខុសត្រូវរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ។

រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវទទួលបន្ទុកជាប្រធានក្រុមប្រឹក្សាគណៈវិស្វកម្មជា ។

មាត្រា ៦.-

កិច្ចប្រតិបត្តិការការងារប្រចាំថ្ងៃរបស់អាជ្ញាធរ គណៈកម្មាធិការ គណៈកម្មការ និងក្រុមប្រឹក្សាខាងលើ ត្រូវបន្តនិរន្តរភាពរបស់ខ្លួន ដោយអនុលោមតាមបទប្បញ្ញត្តិនៃព្រះរាជក្រឹត្យនេះ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងទៀតជាធរមាន រហូតដល់មានលិខិតបទដ្ឋានគតិយុត្តថ្មីមកជំនួស ។

មាត្រា ៧.-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងព្រះរាជក្រឹត្យនេះ ត្រូវទុកជានិរាករណ៍ ។

មាត្រា ៨.-

សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខានៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ៣០ ខែ ៥/៧ ឆ្នាំ២០១៧
គូច ព្រះបរមនាមនិងសាវត្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី

ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចវិបុលសេនាភក្តី សាយ ឈុំ

ស.ស. ១៧/៧៣. ៣១១៦

បានយកសេចក្តីក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រ
សូមឡាយព្រះហស្តលេខា
នាយករដ្ឋមន្ត្រី
ហត្ថលេខា
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

លេខ: ៣០៧៣ ស.ណ
សំណេរដែលមានសម្តេចការបែកចែកឡាយ
រាជធានីភ្នំពេញ, ថ្ងៃទី ៣១ ខែ ៥/៧ ឆ្នាំ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល

សាយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៤១៧/៣១៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១៩ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការ បង្កើតក្រសួងធម្មការ និងសាសនា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់


- មាត្រា ១ :** តែងតាំងមន្ត្រីសង្ឃៀមិព្រះរាជាគណៈ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ចំនួន ១១អង្គ :
- ១- ព្រះសិរីសម្មតិវង្ស **លន់ សុគន្ធា** ព្រះរាជាគណៈថ្នាក់ត្រី ឡើងទីជា **ព្រះយោសធម៌** ព្រះរាជាគណៈថ្នាក់ទោ
 - ២- ព្រះវិន័យមុនី **ទេព ធាន** ព្រះរាជាគណៈថ្នាក់ចត្តា ឡើងទីជា **ព្រះសិរីសុភតិវង្ស** ព្រះរាជាគណៈថ្នាក់ត្រី
 - ៣- ព្រះព្យាណវិជ្ជា **ជួន សារធាន** ព្រះរាជាគណៈថ្នាក់កិត្តិយស ឡើងទីជា **ព្រះវិន័យមុនី** ព្រះរាជាគណៈថ្នាក់ចត្តា
 - ៤- ព្រះភិក្ខុសុន្ទរប្បញ្ញោ **សេន្យ ថា** ឡើងទីជា **ព្រះអាយុវចន្តវង្ស** ព្រះរាជាគណៈថ្នាក់កិត្តិយស
 - ៥- ព្រះគ្រូសិរីមង្គលមុនី **ឡាប ថង់តិវង្ស** ឡើងទីជា **ព្រះព្យាណវិជ្ជា** ព្រះរាជាគណៈថ្នាក់កិត្តិយស
 - ៦- ព្រះគ្រូទេវវិជ្ជា **សែន ម៉ិម** ឡើងទីជា **ព្រះធម្មបក្កតវង្ស** ព្រះរាជាគណៈថ្នាក់កិត្តិយស
 - ៧- ព្រះគ្រូធម្មបញ្ញា **វង្ស វង្ស** ឡើងទីជា **ព្រះយោសធម៌វង្ស** ព្រះរាជាគណៈថ្នាក់កិត្តិយស
 - ៨- ព្រះភិក្ខុមុនីបាលោ **ជួន កក្កដា** ឡើងទីជា **ព្រះធម្មវង្ស** ព្រះរាជាគណៈថ្នាក់កិត្តិយស
 - ៩- ព្រះភិក្ខុពុទ្ធវត្តិ **គាន សារាត** ឡើងទីជា **ព្រះធម៌វង្ស** ព្រះរាជាគណៈថ្នាក់កិត្តិយស
 - ១០- ព្រះភិក្ខុធម្មបញ្ញា **សុខ វិះ** ឡើងទីជា **ព្រះធម៌វង្ស** ព្រះរាជាគណៈថ្នាក់កិត្តិយស
 - ១១- ព្រះភិក្ខុចក្កសំរិរោ **វេន វង្ស** ឡើងទីជា **ព្រះព្យាណវិជ្ជា** ព្រះរាជាគណៈថ្នាក់កិត្តិយស
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្ត ព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខនេះតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ០៣ ខែ សីហា ឆ្នាំ ២០១៧
ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី

ព.រ.ណ. ១៧០៤. ៣១៧

ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចវិបុលសេនាភក្តី សាយ ឈុំ

លេខ: ៣៤០ ស.ណ
 ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០១៧
 អគ្គលេខាធិការរាជរដ្ឋាភិបាល



ស៊ុយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៤១៧/៣១៥

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី

សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ

ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា

ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា១.. ត្រូវបានបង្កើតគោរមងារ “ **សន្តិបណ្ឌិត** ” នៃបណ្ឌិត្យសភានគរបាលកម្ពុជា សម្រាប់ផ្តល់ជូនថ្នាក់ដឹកនាំនៃក្រសួងមហាផ្ទៃ ដែលទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស ជំនាញនានា ក្នុងវិស័យសន្តិសុខ និង សណ្តាប់ធ្នាប់សាធារណៈ។

មាត្រា២.. ត្រូវបានតែងតាំង ថ្នាក់ដឹកនាំនៃក្រសួងមហាផ្ទៃ ដែលទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស ជំនាញ “ ដឹកនាំបញ្ជាកងកម្លាំងនគរបាល ” ចំនួន ១៣រូប ជា **សន្តិបណ្ឌិត** នៃបណ្ឌិត្យសភានគរបាលកម្ពុជា ៖

- ១. ឯកឧត្តម នាយឧត្តមសេនីយ៍ **ឯម សំរោង** រដ្ឋលេខាធិការក្រសួងមហាផ្ទៃ
- ២. ឯកឧត្តម នាយឧត្តមសេនីយ៍ **តេន សាវឿ** រដ្ឋលេខាធិការក្រសួងមហាផ្ទៃ



- ៣. ឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ុក គឹមលេខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ
- ៤. ឯកឧត្តម នាយឧត្តមសេនីយ៍ ឌុល ឆៀន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ
- ៥. ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវ័ន្យ អគ្គនាយក នៃអគ្គនាយកដ្ឋាននគរបាលជាតិ
- ៦. ឯកឧត្តម នាយឧត្តមសេនីយ៍ លូ វិធីន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ
- ៧. ឯកឧត្តម ហេង ហាវ៉ា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ
- ៨. ឯកឧត្តម ចាន់ វិវាណ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ
- ៩. ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ ប៊ុនណារិន អគ្គនាយក នៃអគ្គនាយកដ្ឋាន ភស្តុភារ និងហិរញ្ញវត្ថុ
- ១០. ឯកឧត្តម នាយឧត្តមសេនីយ៍ សុខ ជល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តរប្រវេសន៍
- ១១. ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ ចន្ទីតារា អគ្គនាយកនៃអគ្គនាយកដ្ឋានអគ្គសញ្ញាណកម្ម
- ១២. ឯកឧត្តម ខៀវ សុភ័ក្ត នាយកខុទ្ទកាល័យសម្តេចក្រឡាហោម
- ១៣. ឯកឧត្តម ឧត្តមអគ្គនុរក្សថ្នាក់លេខ១ ចាន់ គឹមសេង អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ។

មាត្រា ៣.- សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃចេញព្រះហស្តលេខតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧

គូចព្រះបរមនាម និងតាមព្រះរាជក្រាស់បង្គាប់

ប្រមុខរដ្ឋស្តីទី

ហត្ថលេខា និងព្រះរាជលញ្ឆករ

សម្តេចវិបុលសេនាភក្តី សាយ ឈុំ

២០១៧.១០៧០៤.៣១៤

លេខ: ៣២៤ ស.ណ
 សំណៅដែលមានតម្លៃជាការចែកចាយ
 រាជធានីភ្នំពេញ ថ្ងៃទី ០២ ខែ សីហា ឆ្នាំ ២០១៧
 អគ្គលេខាធិការរាជរដ្ឋាភិបាល



សេង សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៤១៧/៣១៦

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការ រៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៩ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតទីស្តីការគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១២១៤/១៤៩៣ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីការគ្រប់គ្រងនិង ការបើកផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ
- បានទ្រង់យល់សេចក្តី ក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** តែងតាំង និងផ្តល់ឋានៈជូនមន្ត្រីរាជការ ចំនួន ០២រូប ជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ **រដ្ឋលេខាធិការ :**
 - ១- ឯកឧត្តម **ស៊ីង រេត**
 - ២- ឯកឧត្តម **ម៉េវ វិបុល** ។
- មាត្រា ២ :** តែងតាំង និងផ្តល់ឋានៈឯកឧត្តម **សេដ្ឋា វិធីសុខា** ជាជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ **អគ្គនាយក** ។
- មាត្រា ៣ :** តែងតាំង និងផ្តល់ឋានៈលោកជំទាវ **ស្វាយ ណារ៉ុន** ជាសមាជិកក្រុមលេខាសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ **អគ្គនាយក** បន្ថែមលើមុខងារបច្ចុប្បន្ន ។
- មាត្រា ៤ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០១៧
ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី

១៧.១៧.០៤.៣១៦

ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចវិបុលសេនាភក្តី សាយ ឈុំ

លេខ: ៣២២ ស.ណ
សំណៅចែងមានកម្រិតការបែកចែក
រាជធានីភ្នំពេញ ថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល
ស៊ីង សុខា





ព្រះរាជក្រឹត្យ
យើង

នស/រកត/០៤១៧/៣១៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការ រៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១៤ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងព័ត៌មាន
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** តែងតាំងឯកឧត្តម **ពេញ យ៉ាត** ជាអនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ០៣ ខែ ឧសភា ឆ្នាំ ២០១៧
ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី

៣១.០៤.១៧ ០៤.៣២០

ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចវិបុលសេនាភក្តី សាយ ឈុំ

លេខ: ៣២៧ ស.ណ
សំណេរដែលមានកម្រិតការបែកចែកយ
រាជធានីភ្នំពេញ ថ្ងៃទី ០២ ខែ ឧសភា ឆ្នាំ ២០១៧



ហត្ថលេខាអគ្គនាយករាជរដ្ឋាភិបាល
សាយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៤១៧/៣១៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការ រៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៥០៩/៦០៨ ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០០៩ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** តែងតាំងនិងផ្តល់ឋានៈឯកឧត្តម **កេវ ជិន្យោ** អត្តលេខ ២៣១៦៨៦ ជាជំនួយការប្រធាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មានឋានៈស្មើ **អគ្គនាយក** បន្ថែមលើមុខងារបច្ចុប្បន្ន ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧
ក្នុងព្រះបរមនាម និងនាមព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី

០១.៧.១៧.០៤.៣២១

ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចវិបុលសេនាភក្តី សាយ ឈុំ

លេខ: ៣១៨ ស.ណ
សំណៅដល់លោកសម្តេចអគ្គមហាសេនាបតីតេជោ
រាជធានីភ្នំពេញ ថ្ងៃទី០១ ខែ ០៧ ឆ្នាំ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល

សាយ សុខា



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ៤៥ អនក្រ.បក

**អនុក្រឹត្យ
ស្តីពី**

**ការរៀបចំនិងការប្រព្រឹត្តទៅរបស់នាយកដ្ឋានសហប្រតិបត្តិការការាយវិទ្ធិ
នៃក្រសួងអប់រំ យុវជន និងកីឡា**

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខនស/រកម/០៦១៣/០១២ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មមាត្រា២៨នៃច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០១ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងអប់រំ យុវជន និងកីឡា
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២០៧/០៣២ ចុះថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០០៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការអប់រំ
- បានឃើញអនុក្រឹត្យលេខ២០ អនក្រ.បក ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៦ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងនិងរដ្ឋលេខាធិការដ្ឋាន
- បានឃើញអនុក្រឹត្យលេខ១៥៦ អនក្រ.បក ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងអប់រំ យុវជន និងកីឡា
- បានឃើញអនុក្រឹត្យលេខ១១៤ អនក្រ.បក ចុះថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីការកំណត់រចនាសម្ព័ន្ធគ្រប់គ្រងនិងមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនៃក្រសួង ស្ថាប័នថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា



**សម្រេច
ជំពូកទី១
បទប្បញ្ញត្តិទូទៅ**

មាត្រា ១ .-

ត្រូវបានបង្កើតនាយកដ្ឋានសហប្រតិបត្តិការកាយវិទ្ធិ ចំណុះអគ្គនាយកដ្ឋានយុវជន ដើម្បីបំពេញបន្ថែមអនុក្រឹត្យលេខ១៥៦ អនក្រ.បក ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងអប់រំ យុវជន និងកីឡា។

**ជំពូកទី២
តួនាទីនិងភារកិច្ច**

មាត្រា ២ .-

- នាយកដ្ឋានសហប្រតិបត្តិការកាយវិទ្ធិ មានតួនាទីនិងភារកិច្ចដូចតទៅ៖
- សម្របសម្រួល គ្រប់គ្រង ដឹកនាំកិច្ចការកាយវិទ្ធិនៅតាមគ្រឹះស្ថានសិក្សានានា
 - ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការការងារកាយវិទ្ធិលើឆាកអន្តរជាតិ
 - ពង្រឹងចលនាកាយវិទ្ធិកម្ពុជាដោយយោងតាមធម្មនុញ្ញកាយវិទ្ធិ ច្បាប់កាយវិទ្ធិ និងផែនការយុទ្ធសាស្ត្ររបស់កាយវិទ្ធិជាតិកម្ពុជា
 - រៀបចំផែនការសកម្មភាព ជំរុញការអនុវត្ត ការសិក្សាស្រាវជ្រាវ និងការពិនិត្យតាមដានវាយតម្លៃសកម្មភាពកាយវិទ្ធិ
 - បង្កើនកិច្ចសហប្រតិបត្តិការជាមួយកាយវិទ្ធិជាតិកម្ពុជា និងពង្រឹងពង្រីកសកម្មភាពរបស់សិស្សនិស្សិតចូលរួមប្រតិបត្តិតាមប្រព័ន្ធកាយវិទ្ធិកម្ពុជា
 - បង្កើនកិច្ចសហប្រតិបត្តិការកាយវិទ្ធិជាមួយគ្រឹះស្ថានសិក្សា ផ្នែកឯកជន អង្គការយុវជន និងដៃគូអភិវឌ្ឍ
 - បណ្តុះបណ្តាលអភិវឌ្ឍសមត្ថភាពមន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្ត មាតាបិតា អ្នកអាណាព្យាបាលសិស្ស និស្សិត អំពីបច្ចេកទេសកាយវិទ្ធិ
 - រៀបចំកសាងឯកសារ សៀវភៅបច្ចេកទេស ឯកសណ្ឋាន សម្ភារៈផ្សេងៗ ដែលបម្រើឱ្យកាយវិទ្ធិកម្ពុជា
 - ទទួលអនុវត្តភារកិច្ចផ្សេងៗទៀតដែលអគ្គនាយកប្រគល់ជូន។

**ជំពូកទី៣
បេសាសម្ព័ន្ធនិងការគ្រប់គ្រង**

មាត្រា ៣ .-

នាយកដ្ឋានសហប្រតិបត្តិការកាយវិទ្ធិដឹកនាំដោយប្រធានមួយរូបនិងមានអនុប្រធានច្រើនបំផុត ៥(ប្រាំ)រូប ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

មាត្រា ៤ .-

នាយកដ្ឋានសហប្រតិបត្តិការកាយវិទ្ធិ មានការិយាល័យចំណុះមួយចំនួន។
ការរៀបចំនិងការប្រព្រឹត្តទៅរបស់ការិយាល័យចំណុះនាយកដ្ឋានសហប្រតិបត្តិការកាយវិទ្ធិ ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។



**ជំពូកទី៤
អវសានប្បញ្ញត្តិ**

មាត្រា ៥ .-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៦ .-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៣ ខែ មីនា ឆ្នាំ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បានយកសេចក្តីគោរពជម្រាបជូន

សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីសូមហត្ថលេខា

រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

ហង់ ជួន ណារ៉ុន

កន្លែងទទួល :

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ៦
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ...៧៤៣... អនក្រ.បក

អនុក្រឹត្យ

ស្តីពី

ការតម្លើងឋានន្តរស័ក្តិ និងថ្នាក់មន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០១ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការបង្កើតក្រសួងអប់រំ យុវជន និងកីឡា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៧០១/២៤០ ចុះថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌគ្រូបង្រៀនកម្រិតឧត្តម
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពី គោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ១៥៦ អនក្រ.បក ចុះថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០១៦ ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅរបស់ក្រសួងអប់រំ យុវជន និង កីឡា
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ


សម្រេច

មាត្រា ១ - តម្លើងឋានន្តរស័ក្តិ និងថ្នាក់ ដល់មន្ត្រីរាជការចំនួន ១ ៣២៩ រូប នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល ក្របខ័ណ្ឌគ្រូបង្រៀនកម្រិតឧត្តម និងក្របខ័ណ្ឌមន្ត្រីសុខាភិបាលជាន់ខ្ពស់ នៅក្រសួងអប់រំ យុវជន និង កីឡា ចាប់ពីថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០១៦ ដូចមានរាយនាមខាងក្រោម៖

ក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល


- ១ - លោក **ម៉ិល កាដូ** ពីរមន្ត្រីថ្នាក់លេខ ២ មកពីមន្ត្រីថ្នាក់លេខ ១
- ២ - លោក **ឈឹម សុគន្ធារៈ** ពីរមន្ត្រីថ្នាក់លេខ ៣ មកពីមន្ត្រីថ្នាក់លេខ ២

៣ - ឯកឧត្តម	តូច ឡឿន	ពីរមន្ត្រីថ្នាក់លេខ ៣ មកវេរមន្ត្រីថ្នាក់លេខ ២
៤ - លោក	ព្រំ ភាព	ពីរមន្ត្រីថ្នាក់លេខ ៣ មកវេរមន្ត្រីថ្នាក់លេខ ២
៥ - លោកស្រី	ម៉ែម សុវណ្ណបន្ទុណា	ពីរមន្ត្រីថ្នាក់លេខ ៤ មកវេរមន្ត្រីថ្នាក់លេខ ៣
៦ - លោក	ឡាយ សុខគឹម	ពីរមន្ត្រីថ្នាក់លេខ ១ មកវេរមន្ត្រីថ្នាក់លេខ ៤
ក្រុមខ័ណ្ឌគ្រូបង្រៀនកម្រិតឧត្តម		
៧ - ឯកឧត្តម	ឌុច វិសាលសុខ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៨ - ឯកឧត្តម	សេរី ជំនះ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៩ - ឯកឧត្តម	ឈុន ស្មោះ	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១០ - ឯកឧត្តម	ហ៊ាង សុំណែ	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១១ - លោក	ស៊ុយ សារ៉េត	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១២ - លោក	អ៊ុន សុគន្ធ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១៣ - លោក	សៀង លីហារ៉ា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៤ - លោក	ម៉ៅ សុផិ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១៥ - លោក	ហ៊ុន រក្សមុនី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១៦ - លោកស្រី	សេង សុមិត្រា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៧ - លោក	ហាន ឌីវីន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
១៨ - លោកស្រី	ប្រាក់ ណារី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១



១៩ - លោក	ទួន ប័ន្ទបូរ័ក្ក	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
២០ - លោកស្រី	ចេក សុឆា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
២១ - លោក	សំរិត ប៊ុនឌុល	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
២២ - លោក	ទុន សម្បត្តិ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
២៣ - លោក	ម៉ែន រិទ្ធី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
២៤ - លោក	គង់ សារវ័ន្ត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
២៥ - លោក	ឡេ សុខឡឿន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
២៦ - លោក	រិទ្ធ ប៊ុនលី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
២៧ - លោក	ផេង សុខលី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
២៨ - លោក	ម៉ែម កែវមណីរត្ន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
២៩ - លោក	សុក្រ សុខជា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣០ - លោក	ហ៊ឹម មុនីភ័ក្ក	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣១ - លោក	ណាម ផល	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣២ - លោក	លោវ សុខ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៣ - លោក	ប៉ាង តារ៉ា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២

៣៤ - លោក	ឡុង ហៀង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៥ - លោកស្រី	កេវ សុខអណ្ណត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៣៦ - លោក	ស្រី ផុល	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៣៧ - លោក	ស៊ិន ធុន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៣៨ - លោក	ស៊ិន សិលោកស្ន	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៣៩ - លោក	ស្រី រាម	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤០ - លោកស្រី	ស៊ីក សុផល	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤១ - លោក	ស្រេង ពៅ	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤២ - លោក	ឌុយ សុភារត់	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤៣ - លោកស្រី	ម៉ែះ ចាន់ថេត	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤៤ - លោក	នេវ វ៉ា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៤៥ - លោក	ចិន ណារ៉ុន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤៦ - លោក	នឿ សុផល	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៤៧ - លោក	ឡុង សុវត្ថិ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៤៨ - លោក	រ៉ែន គុណ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១



៤៩ - លោក	កែម ព្រហ្មវិរៈ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៥០ - លោកស្រី	អ៊ូ ចន្ទី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៥១ - លោក	ស៊ុក វ៉ានី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៥២ - លោក	ចន្ទា វ៉ានី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៥៣ - លោក	សាយ សោភា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៥៤ - លោក	សេង សុវិរៈ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៥៥ - លោក	កុយ កល្យាណ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៥៦ - លោកស្រី	មាស សុចិន្ដា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៥៧ - លោក	គង់ ជារ៉ា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៥៨ - លោក	អ៊ុច វ៉ាន់	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៥៩ - លោក	ជុំ រដ្ឋា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៦០ - លោក	នាង ឧបសេដ្ឋា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៦១ - លោក	ជា ចាន់ធុ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៦២ - លោក	ជួន ណារ៉ុន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៦៣ - លោក	ឈឹម អ៊ុច	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២


៦៤ - លោកស្រី	ម៉ៅ វិរិយ៉ា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៦៥ - លោក	ជិន ឌុន្ទី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៦៦ - លោក	ស្រេង ម៉េងហិរិ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៦៧ - លោក	អ៊ិន វណ្ណារិទ្ធ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៦៨ - លោក	ចាន់ គុណ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៦៩ - លោក	ញាណ អ៊ុនរិទ្ធ	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៧០ - លោកស្រី	នេត អន្ទារតន៍	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៧១ - លោក	សារី ពៅ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៧២ - លោកស្រី	ជា គឹម	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៧៣ - លោក	ទួន លក្ខណា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៧៤ - លោក	អ៊ុក ស៊ីថា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៧៥ - លោក	សាន សួស្តី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៧៦ - លោក	រ៉ូម វ៉ាន់វ៉ាន់	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៧៧ - លោក	ចៅ ម៉េងអាន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៧៨ - លោក	នង សុវណ្ណមុនី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២



៧៩ - លោក	ស៊ីង សុវឌ្ឍ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៨០ - លោក	ម៉ុំ វុឌ្ឍី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៨១ - លោក	ស្វាយ ភីរ៉ូ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៨២ - លោក	ជា បញ្ញា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៨៣ - លោក	ស្រឡៅ សុខយ៉ុង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៨៤ - លោកស្រី	ទួន សុខចេច	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៨៥ - លោកស្រី	អឿង ចំរុន	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៨៦ - លោក	គឹម សៀង	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៨៧ - លោក	សួន សុខុម	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៨៨ - លោក	ម៉ុង ជារ៉ា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៨៩ - លោក	នុត ណែត	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៩០ - លោក	ឃុន វុឌ្ឍី	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៩១ - លោក	ប៉ោ សុំឡុង	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៩២ - លោកស្រី	ឈឹម រិទ្ធា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៩៣ - លោក	ជុំ សាម	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២



៩៤ - លោកស្រី	ខួន សោភ័ណ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៩៥ - លោក	ម៉ុង វី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៩៦ - លោក	អ៊ុន ជារ៉ា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៩៧ - លោក	ជូ សុខុម	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៩៨ - លោក	លី សុខា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៩៩ - លោក	វិណ ព្រំ	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១០០ - លោក	សំ សែន	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១០១ - លោក	ស្រី ម៉ូនីន	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១០២ - លោក	ជាប សាកល	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១០៣ - លោក	វែន ឡុងហេង	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១០៤ - លោក	ហ៊ុន ប្រពៃ	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១០៥ - លោកស្រី	ឈឹម សុខុន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១០៦ - លោកស្រី	ម៉ែន សុផានី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១០៧ - លោក	អ៊ុន សុផានី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១០៨ - លោក	ចាប ស៊ីថាត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២



១០៩ - លោក	សេង ជាឡឿន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
១១០ - លោកស្រី	សរ សំឡូត	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១១១ - លោក	ឡុង គ្រូជេត	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១១២ - លោក	ម៉ៅ ស៊ុន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១១៣ - លោក	ជុំ វណ្ណារ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១១៤ - លោក	គីង សុមីណា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១១៥ - លោក	អ៊ុំ វាសនា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១១៦ - លោក	អ៊ុយ ឡៀង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១១៧ - លោក	អ៊ុក សុធារិន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១១៨ - លោក	ឌីង សុខហ៊ាង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១១៩ - លោក	ឡាត់ សេង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១២០ - លោកស្រី	យិន សោភ័ណ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១២១ - លោក	សោម កិត្យាសីហ៍	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១២២ - លោក	រោក សំអុល	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១២៣ - លោកស្រី	ឯក សុគន្ធមុន្នា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤




១២៤ - លោក	សុភ ថា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១២៥ - លោក	ឈ្មោះ ស៊ីនិត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១២៦ - លោក	សេង សកុណា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១២៧ - លោក	កែវ ផាន់ណា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១២៨ - លោក	ឡុង ឌីម	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១២៩ - លោក	វង្ស ទិត្យា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៣០ - លោក	សីង ប្រាក់	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១៣១ - លោក	សូ សុវណ្ណារា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១៣២ - លោក	សំរោ អន្តរកន៌	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៣៣ - លោក	លឿង ពន្លក	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
១៣៤ - លោក	ស៊ីម បញ្ញាសុឡី	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៣៥ - លោក	ឡុង នីលរ័ត្ន	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៣៦ - លោក	អុប ប៊ុនណាត	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៣៧ - លោក	ឌីម សុភ័ក្ត្រ	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៣៨ - លោក	ថា សុគន្ធ	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤




១៣៩ - លោក	ឃ្មុំ វ៉ាន់	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១៤០ - លោក	ឃុំត សាខន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១៤១ - លោក	អាន ឡាយ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១៤២ - លោក	គូប សុផាណូ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៤៣ - លោក	នាង កុសល្យ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
១៤៤ - លោកស្រី	ចាន់ សុខេនី	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៤៥ - លោក	ហ៊ុន សុភន់	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៤៦ - លោក	មិន សាឡើងសំរេង	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៤៧ - ឯកឧត្តម	លឹម សុផា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១៤៨ - លោក	អ៊ុន បូរាត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
១៤៩ - លោក	អ៊ុន លាង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
១៥០ - លោក	ស សុភាព	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១៥១ - លោក	គង់ កាណារ៉ា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១៥២ - លោក	យិន វ៉ាន់	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៥៣ - លោក	អ៊ុន សាមិត្ត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣

១៥៤ - លោក	ហុន ឧត្តម	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៥៥ - លោក	ចេម វិចិត្ត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៥៦ - លោក	ម៉េង គាង	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៥៧ - លោក	សុខ សុភាព	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៥៨ - ឯកឧត្តម	ពុក សាវិត្ត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១៥៩ - លោក	ឡាន ធីតា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១៦០ - លោក	ទេស ប្រសើរ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១៦១ - លោកស្រី	តេង សុភាណក្សី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១៦២ - លោកស្រី	អ៊ុន សាង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១៦៣ - លោក	លឹម ហ៊ុន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១៦៤ - លោក	ម៉ុក សុភាណ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១៦៥ - លោក	ប្រឹង ស៊ុនលី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១៦៦ - លោកស្រី	ហ៊ុន សុផា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១៦៧ - លោកស្រី	ណារ៉េត ម៉ូលីវីន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១៦៨ - លោក	គឹម ថាច	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១



១៦៩ - លោក	ណុប សុខា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១៧០ - លោក	ម៉ែន ចាន់ថន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១៧១ - លោក	ភុក ប៉ាវ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១៧២ - លោក	នួន សំបិន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១៧៣ - លោក	អ៊ុក ភុសល	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១៧៤ - លោក	ឆៀ សុំណា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១៧៥ - លោកស្រី	ស្រៀម សីលា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១៧៦ - លោក	យុត សុខហេង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១៧៧ - លោក	ខ័រ សុផាត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១៧៨ - លោក	ជឹម សុភី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១៧៩ - លោក	ជា វុធិ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៨០ - លោកស្រី	អ៊ិន ជានស៊ីផល	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៨១ - លោកស្រី	ឆ្មោម ពិធារ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៨២ - លោក	ព្រីង មរកត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៨៣ - លោក	ម៉ឺន មូលីជន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២




១៩៩ - លោកស្រី	ពាន ប៊ុនធីន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
២០០ - លោកស្រី	វ៉ាន់ លីណា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
២០១ - លោកស្រី	នាយ ណារ៉េត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
២០២ - លោក	អ៊ឹម ណារិន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
២០៣ - លោក	ចាន់ កុកផេង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
២០៤ - លោក	សានេត ម៉ាឌី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
២០៥ - លោក	ឡាយ វ៉ិច្ឆិសាល	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
២០៦ - លោក	ឌី សមស៊ីដេត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
២០៧ - លោក	ឈឹម គំនិត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
២០៨ - លោក	ឃួន វិច្ឆិកា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
២០៩ - លោក	ហោ គឹមសុភាន	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
២១០ - លោក	អ៊ុន ជេដ្ឋា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
២១១ - លោក	អេង វណ្ណារិទ្ធ	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
២១២ - លោក	នាយ ច័ន្ទស្រី	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
២១៣ - លោកស្រី	ចាន់ សារឿន	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤

២១៤ - លោក	ឌុន សុភក្រ	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
២១៥ - លោក	ឌុន វិរៈសារា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
២១៦ - លោក	សេក ឡឿន	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
២១៧ - លោក	ចាន់ សុភា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
២១៨ - លោក	ដោង រិទ្ធី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
២១៩ - លោក	ព្យាណ សាឡឿន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
២២០ - លោក	ព្រំ គិរេង្ស	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
២២១ - លោកស្រី	ហាន និដា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
២២២ - លោក	យិន ម៉ានិត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
២២៣ - លោក	ឈួន គ្រី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
២២៤ - លោក	គុច បូរិទ្ធ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
២២៥ - លោកស្រី	ឥក វណ្ណារ៉េត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
២២៦ - លោកស្រី	គង់ សុភាវត្តិ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
២២៧ - លោក	ទឹម សាហែន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
២២៨ - លោក	លឿង អេងហាក់	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២

២២៩ - លោក	សាន សុភាព	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
២៣០ - លោក	អ៊ុំ ម៉ីណួន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
២៣១ - លោកស្រី	សង តុឌី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
២៣២ - លោក	ដួង ថៃ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
២៣៣ - លោកស្រី	យ៉ង់ វណ្ណារ៉ា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
២៣៤ - លោក	ហ៊ឹម សារិន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
២៣៥ - លោកស្រី	ជិន កង្វារណលក្ខណា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
២៣៦ - លោកស្រី	ស៊ីណា សាឌី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
២៣៧ - លោក	ឈុន វ៉ានី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
២៣៨ - លោក	ជូ ហុក	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
២៣៩ - លោកស្រី	យ៉ា សុខកាន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
២៤០ - លោក	ណែ សឆ្មា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
២៤១ - លោក	ជុំ សុផល	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
២៤២ - លោក	សុខ មូរេត	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
២៤៣ - លោក	អ៊ឹម វណ្ណារ៉ា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
២៤៤ - លោក	ហុន ពិឃោរ	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤

២៤៥ - លោកស្រី	សេ សេដ្ឋា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
២៤៦ - លោកស្រី	វ៉ែត ម៉ារិន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
២៤៧ - លោក	យ៉ុង សុផានា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
២៤៨ - លោក	ស៊ី សុភាព	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
២៤៩ - លោកស្រី	ថាន ថាវី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
២៥០ - លោក	សុភ សុខុម	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
២៥១ - លោកស្រី	ព្រំ ចាន់មករា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
២៥២ - លោកស្រី	កោះ សុឃារី	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
២៥៣ - លោក	គ្រី សិវិទឡុន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
២៥៤ - លោក	ច័ត សុផលរិទ្ឋ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
២៥៥ - លោក	ឌុក ចាន់ផុល	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
២៥៦ - លោក	នួន វណ្ណស្សីន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
២៥៧ - លោក	វ៉ែត សារ៉ា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
២៥៨ - លោក	មាយ ចាន់ថេង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
២៥៩ - លោកស្រី	ចិន កានីតា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
២៦០ - លោក	ធន់ សម្បូរ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣

២៦១ - លោក	ឡេង ស៊ីមឡាដុល្លា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
២៦២ - លោក	ម៉ីន ភក្ដី	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
២៦៣ - លោក	សុភ័ក្ដិ ភេន:	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
២៦៤ - លោក	តាំង សុភា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
២៦៥ - លោកស្រី	ឃឹម បរិយា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
២៦៦ - លោកស្រី	ធួ្វ៉ែម សុំណាត	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
២៦៧ - លោក	ឃឹម សារិន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
២៦៨ - លោក	ស៊ុន ម៉ីឡា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
២៦៩ - លោក	ឃិន ធី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
២៧០ - លោកស្រី	ជិន យ៉ាហាន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
២៧១ - លោក	ព្រ៉ាំ វិបុល	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
២៧២ - លោក	លឹម សុគានិទ្ធ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
២៧៣ - លោក	ភី ជន់	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
២៧៤ - លោក	សាម សារុំ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
២៧៥ - លោក	ម៉ែន សំភាស	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
២៧៦ - លោកស្រី	ម៉ៅ គាន់ណាវី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១



៣០៩ - លោក	ស៊ុយ ម៉ីនធឿន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣១០ - លោក	ដាញ់ សុភី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣១១ - លោកស្រី	ហ៊ុយ ប័ន្តសារ៉ា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣១២ - លោកស្រី	សៀក ពុទ្ធាវី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣១៣ - លោកស្រី	អ៊ុំ នារី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣១៤ - លោកស្រី	ប័ន្ត លក្ខិណា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣១៥ - លោក	ជូ វណ្ណនា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៣១៦ - លោក	យិន សុផា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៣១៧ - លោកស្រី	ហ៊ាន គឹមអេង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៣១៨ - លោក	អេន សៀម	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៣១៩ - លោកស្រី	គង់ សារី	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៣២០ - លោក	លឹម សុជាតិ	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៣២១ - លោក	សោមនស្ស អិរិយ្យ	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៣២២ - លោក	ឡេង សារី	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៣២៣ - លោក	ហេង សុខ	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៣២៤ - លោក	ដួង វុធិ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១

៣២៥ - លោក	អ៊ឹម សាយហៀង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣២៦ - លោក	អ៊ិន ឌុ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣២៧ - លោក	ថេវ សារ៉ាត់ហ៊ុំ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣២៨ - លោកស្រី	អែត ឡោ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣២៩ - លោកស្រី	ហេង កញ្ញា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៣០ - លោកស្រី	ខួត វិបវិសា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៣១ - លោកស្រី	ម៉ាក់ រិនី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៣២ - លោក	គង់ ណារ៉ា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៣៣ - លោក	អ៊ិន ម៉ៅ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៣៤ - លោក	ស៊ិន ហុនធី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៣៥ - លោក	ឈឿន រិនដា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៣៦ - លោក	ព្រុំ សារា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៣៣៧ - លោក	ស៊ីង ហេង	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៣៣៨ - លោក	ពុំ ធួ	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៣៣៩ - លោកស្រី	សេង ស៊ីណេត	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៣៤០ - លោក	អ៊ុំ ប័ន្តសារា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤

៣៤១ - លោក	ខែម ហាន	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៣៤២ - លោកស្រី	យ៉ាន់ ជារិន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៤៣ - លោក	លី សុខន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៤៤ - លោក	ឡាយ សុខធី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៤៥ - លោក	អាប់ ហាន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៤៦ - លោក	ឡឿង សំអេន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៤៧ - លោក	ត្រុំ ជារ៉ា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៤៨ - លោកស្រី	ឡាយ សុផល	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៤៩ - លោក	ស៊ី សុវណ្ណារិទ្ធ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៥០ - លោក	អូន វ៉ា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៥១ - លោក	ក្រុយ ឃីហុន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៥២ - លោក	ព្រហ្ម ទិតុណ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៥៣ - លោក	ទឹម សុខាន់	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៣៥៤ - លោកស្រី	សេង ទិតនារិន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៣៥៥ - លោក	នា ម៉ិនឡេង	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៣៥៦ - លោក	ស្រី សុវិជ្ជា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤




៣៥៧ - លោកស្រី	គី សុផារិទ្ធ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៥៨ - លោកស្រី	ឈាម វិរ៉ានី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៥៩ - លោក	ហូ ឈុនគ្រី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៣៦០ - លោក	ខៀវ វិជ្ជាណន្ត	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៣៦១ - លោក	សុខ ឈុនគី	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៣៦២ - លោក	មួយ ម៉ិណា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៣៦៣ - លោក	ដៅ សំរោង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៦៤ - លោក	វិណ វណ្ណនារកន៌	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៦៥ - លោក	សុខ សុខា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៦៦ - លោក	ដាំ រក្សា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៦៧ - លោក	សុខ ស្រេង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៦៨ - លោកស្រី	ចាន់ មុនីរ័ត្ន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៦៩ - លោក	សេង ស្រៀង	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៣៧០ - លោក	សេក វ៉ាវឡូ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៧១ - លោក	សោម និស្ស័យភ័ក្ត្រ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៧២ - លោក	យិន សុផាត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២

៣៧៣ - លោក	ញឹក វាសនា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៣៧៤ - លោក	ពៅ ម៉ូលីណា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៣៧៥ - លោក	ជា សុខហួត	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៣៧៦ - លោក	អ៊ុច ឃ្មឿន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៧៧ - លោក	ញ៉ាញ ម៉ុនធី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៧៨ - លោក	ប៉ាង ច័ន្ទ	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៣៧៩ - លោក	កង ហឹក	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៨០ - លោក	ឈឹក ញ៉ា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៨១ - លោក	អ៊ុច ជិនណា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៨២ - លោក	អ៊ុច ប្រសិទ្ធ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៨៣ - លោក	សយ តា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៨៤ - លោក	ឈា សាហុន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៣៨៥ - លោក	ខួង ភ័រ៉ាហេង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៨៦ - លោក	ឃិន ចាន់សុផាត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៨៧ - លោក	យស ធីន្ទី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៨៨ - លោកស្រី	ស៊ីម ធារី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២


៣៨៩ - លោក	ព្រីង សុវណ្ណ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៩០ - លោក	ពេញ វណ្ណ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៩១ - លោក	ធីន គឹមហារ៉ា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៩២ - លោក	ចាន់ នាយ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៩៣ - លោក	ផាន់ បញ្ញាសុជាតក៍	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៩៤ - លោកស្រី	គឹម ចាន់ថា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៣៩៥ - លោក	ឈិត ភក្ដី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៣៩៦ - លោកស្រី	ហ៊ុយ ចាន់ណាវី	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៣៩៧ - លោក	ទ្រី ចាន់	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៣៩៨ - លោក	អុន សេងទ្រី	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៣៩៩ - លោក	ស៊ាន ខេមរា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤០០ - លោក	សុខ សុហោម៉ា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៤០១ - លោក	ស៊ិន ចិត្តនា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៤០២ - លោក	ចេត ប្រុស	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៤០៣ - លោក	រ័ត្ន សុភា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៤០៤ - លោក	សយ វណ្ណៈ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១

៤២១ - លោកស្រី	សេង សុខា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤២២ - លោក	ផ៊ី វិចិត្រ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤២៣ - លោក	ហង់ ចំរើន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤២៤ - លោកស្រី	សុខធីច ស្រីអូន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤២៥ - លោក	លីម ហុរិទ្ធ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤២៦ - លោក	ដំរី សារាតុម	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤២៧ - លោក	ម៉ៅ នី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤២៨ - លោកស្រី	រស់ សុវណ្ណារ៉ា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤២៩ - លោក	រស់ សុវណ្ណា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤៣០ - លោក	ឈុន ម៉ៅ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤៣១ - លោក	លីម សុខ	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤៣២ - លោក	ម៉ែន សុខា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤៣៣ - លោកស្រី	គឹម សុខខេមណា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤៣៤ - លោកស្រី	ភួន សុខវ៉ាន់ឌី	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤៣៥ - លោក	ឈិន ឌីត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៤៣៦ - លោក	យាត ផលសាយ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១



៤៣៧ - លោក	សំ ចាន់ទិត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៤៣៨ - លោក	គឹម ជានុប	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៤៣៩ - លោក	តុន សិទ្ធិ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៤៤០ - លោក	ជឹម បូរណ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៤៤១ - លោក	គាល់ វណ្ណារ៉ា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៤៤២ - លោក	ឃី សោភ័ណរដ្ឋា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៤៤៣ - លោក	វ៉ាញ ស្រី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៤៤៤ - លោកស្រី	ទី វត្តិ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៤៤៥ - លោក	ស៊ីម ហាក់	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៤៤៦ - លោក	ឈុំ ប័ន្ទុមុនីរ៉េត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៤៤៧ - លោក	អ៊ុំម ព្រហស្បតិ៍	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៤៤៨ - លោក	គួង គូលំអ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤៤៩ - លោក	ឆៀង ភីណារ៉េត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤៥០ - លោក	រុក្ខ លក្ខិណា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤៥១ - លោក	ម៉ែន សារឿន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤៥២ - លោក	ឡុង សុផាត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២

៤៦៩ - លោក	សុខ ឆឿន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៤៧០ - លោក	ឆឿន ច័រ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៤៧១ - លោក	លី សុខា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤៧២ - លោក	សឿង សុខខៀន	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤៧៣ - លោកស្រី	ជួន សុភា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤៧៤ - លោក	ស៊ី ត្រី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤៧៥ - លោក	ឃ្លួន គឹមអ៊ិន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤៧៦ - លោក	នាយ សុភាព	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤៧៧ - លោកស្រី	ឯក សោភ័ណ្ណ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤៧៨ - លោក	ហ្វូ ផេង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤៧៩ - លោក	អ៊ុន ឡា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤៨០ - លោកស្រី	សូ ថាវី	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤៨១ - លោក	ឆឿម សុភ័ស្ត	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤៨២ - លោក	សេង អន	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤៨៣ - លោក	វង ភិរុណ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៤៨៤ - លោក	លឹម សុវណ្ណា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១




៤៨៥ - លោក	ឆៀង ឡាដា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៤៨៦ - លោក	សុខ ធីរ៉ា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤៨៧ - លោក	ហាវ៉ា សឃ្យត្តិ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤៨៨ - លោក	សាត សារ៉ាវ៉ាត់	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤៨៩ - លោក	ហោក សុគន្ធ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤៩០ - លោក	ទុំ សុគន្ធា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤៩១ - លោក	ហាស តែហាន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤៩២ - លោក	ទុំ ឃុនធី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៤៩៣ - លោក	ថាវង់ សុខរិទ្ធ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៤៩៤ - លោកស្រី	គុន លក្ខិណា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៤៩៥ - លោក	ស៊ិនតូ មករា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤៩៦ - លោក	លួន មង្គល	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤៩៧ - លោក	កើត សុណា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៤៩៨ - លោក	ប្រាក់ សុវណ្ណរតនៈ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៤៩៩ - លោក	ហេង ចន្ទថា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៥០០ - លោក	តាំង សុផាណារ៉ុត្ត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២



៥០១ - លោក	សុភ ណុប	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៥០២ - លោក	ហេង វិសិដ្ឋ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៥០៣ - លោកស្រី	ឈឹម សុភាវតី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៥០៤ - លោក	រស កេង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៥០៥ - លោក	លី ណារិន	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៥០៦ - លោក	ស្រីវិច គឹមស្រេង	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៥០៧ - លោកស្រី	ធីត សម្បស្សធីតា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៥០៨ - លោក	ឡេង ភារុន	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៥០៩ - លោក	ស៊ឹម ឡេត្តា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៥១០ - លោក	អ៊ុក ឌីវ៉ង់	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៥១១ - លោក	ឡេង សិទ្ធិវិទ្យា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៥១២ - លោក	ម៉ែន វុទ្ធី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៥១៣ - លោក	ចាប់ សុវណ្ណ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៥១៤ - លោកស្រី	ចៅ សុគន្ធី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៥១៥ - លោក	ឯម ភាវ៉ង់	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៥១៦ - លោក	ឈួន សុភីរី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២

៥១៧ - លោក	កៅ មករា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៥១៨ - លោក	ហួត សេងទ្រី	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៥១៩ - លោក	សុខ វណ្ណៈ	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៥២០ - លោក	ជួន ឌីម	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៥២១ - លោក	ជួន គីរីភេនី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៥២២ - លោក	ម៉ាង វិមុល	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៥២៣ - លោក	ម៉ុន សុខ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៥២៤ - លោក	សំ សុខឃី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៥២៥ - លោក	ហែម សោរុឌ្យន៍	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៥២៦ - លោក	ជុំ សំរុល	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៥២៧ - លោក	អ៊ុន ឡេង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៥២៨ - លោក	គង់ សុវត្ថិ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៥២៩ - លោក	អ៊ុំ សុផាណារក្សី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៥៣០ - លោក	ព្រំ វណ្ណាឡើង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៥៣១ - លោកស្រី	ស្រី ស៊ីវឡេង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៥៣២ - លោកស្រី	ហង់ ស៊ីមន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២




៥៣៣ - លោក	អន វិរុទ្ធស្យ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៥៣៤ - លោកស្រី	លឿង សុផាណារ៉េត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៥៣៥ - លោកស្រី	តុប ផល្លា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៥៣៦ - លោក	ហ៊ាន សុភា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៥៣៧ - លោកស្រី	ចាន់ ចារី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៥៣៨ - លោក	ទិត ឆារ៉ា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៥៣៩ - លោក	គិត វណ្ណ័	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៥៤០ - លោកស្រី	ទិត គឹមហាន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៥៤១ - លោក	លេវ ពិសិដ្ឋ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៥៤២ - ឯកឧត្តម	សាន មន្តិយ៉ា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៥៤៣ - ឯកឧត្តម	ម៉ែន ស៊ីឌុល	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៥៤៤ - លោក	រ៉ុត ទាន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៥៤៥ - លោក	លេវ វណ្ណ័	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៥៤៦ - លោកស្រី	ស្រី ម៉ាលីន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៥៤៧ - លោក	អ៊ុក វិបុល	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៥៤៨ - លោកស្រី	ស៊ី សុជាតិ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣

៥៤៩ - លោក	សិរ អ៊ុន	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៥៥០ - លោក	ស៊ីថា ចាន់សុធា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៥៥១ - លោកស្រី	អូក ជានី	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៥៥២ - លោក	ចៅ ម៉េងឡុន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៥៥៣ - លោក	ម៉ៅ សំរិទ្ធី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៥៥៤ - លោក	លី គាង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៥៥៥ - លោក	អ៊ិន យ៉ុង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៥៥៦ - លោក	មួន ចាន់ឌុប	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៥៥៧ - លោក	គាង ម៉ុនណែ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៥៥៨ - លោក	ម៉ែន ចន្ទធារី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៥៥៩ - លោកស្រី	សៀក សុខនី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៥៦០ - លោក	សុក ហាក់	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៥៦១ - លោកស្រី	សៅខុន ច័ន្ទហាវី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៥៦២ - លោក	ឈឹម ឌីណា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៥៦៣ - លោកស្រី	នូ សុផាវី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៥៦៤ - លោក	ស៊ិន វ៉ាត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១



៥៦៥ - លោកស្រី	ម៉ៅ ណារី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៥៦៦ - លោក	ឆាន វាសនា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៥៦៧ - លោក	លាង ស៊ុនហិរិទ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៥៦៨ - លោក	ម៉ៅ វាសនា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៥៦៩ - លោកស្រី	វិរិទ សេនឈឹម	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៥៧០ - លោក	យ៉ិត សុភ័ក្ត្រ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៥៧១ - លោក	គុន រ៉ូម៉េន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៥៧២ - លោក	លី និសុន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៥៧៣ - លោក	សុខ សាឡើន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៥៧៤ - លោក	លី មេនី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៥៧៥ - លោក	ហែម សុខល័ក្ខ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៥៧៦ - លោកស្រី	ឈឹម សុមនា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៥៧៧ - លោក	យស់ សុវណ្ណ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៥៧៨ - លោកស្រី	សំឡាត់ វិភិត	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៥៧៩ - លោកស្រី	នីន សុភា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៥៨០ - លោក	ជួន ចាន់ពិសិដ្ឋ	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤




៥៨១ - លោក	លឹម សេង	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៥៨២ - លោក	ជាម សារិន	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៥៨៣ - លោកស្រី	ណែត លេង្រមិណ្ណា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៥៨៤ - លោក	ឈុន រិទ្ធី	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៥៨៥ - លោក	ខុំ មានជ័យ	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៥៨៦ - លោក	ឱន វិស	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៥៨៧ - លោក	ម៉េង ម៉ុនថន	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៥៨៨ - លោក	លី ណារិទ្ធ	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៥៨៩ - លោកស្រី	ថង ថានី	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៥៩០ - លោក	គ្រិត ចំរើន	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៥៩១ - លោកស្រី	គំរ ឈុននាយ	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៥៩២ - លោក	អុក ចាន់វិឡា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៥៩៣ - លោក	យូ វិរៈ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៥៩៤ - លោក	គង់ ឌីណា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៥៩៥ - លោក	ខួង ត្រី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៥៩៦ - លោក	ហាស ភា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១

៥៩៧ - លោក	ឡេង សាវ៉ាត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៥៩៨ - លោក	ផាត់ សុវណ្ណរិទ្ធ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៥៩៩ - លោក	និត ម៉ុនឡៃ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៦០០ - លោក	សុខ សុខសាន្ត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៦០១ - លោក	សៅ ធួ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៦០២ - លោកស្រី	សេង ចាន់ណារី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៦០៣ - លោក	លី ឡា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៦០៤ - លោក	អ៊ឹម សំអាង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៦០៥ - លោក	ស៊ុន សារុន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៦០៦ - លោក	ស៊ុន ចន្ទ្យា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៦០៧ - លោកស្រី	សៀង ចាន់សោតា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៦០៨ - លោក	ម៉ិញ សុខា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៦០៩ - លោក	ផែ មករា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៦១០ - លោក	កាត់ ចេនា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៦១១ - លោកស្រី	ម៉ីនី រីនណា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៦១២ - លោក	នុត មុនី	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤

៦១៣ - លោកស្រី	ហ៊ាន និងល	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៦១៤ - លោក	ហ្វឺ ឡា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៦១៥ - លោក	ឈុន សុភា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៦១៦ - លោកស្រី	ស៊ី បុទុម	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៦១៧ - លោកស្រី	នេង សុគន្ធី	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៦១៨ - លោកស្រី	លឹម ថៅ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៦១៩ - លោក	តាំង យូ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៦២០ - លោក	សូ សុខុន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៦២១ - លោក	លឹម សុមាន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៦២២ - លោក	នេង អ៊ុយឃាន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៦២៣ - លោក	ផាន់ ចាន់ណារិទ្ធ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៦២៤ - លោកស្រី	សាត ធីតា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៦២៥ - លោក	លៅ អ៊ុំក	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៦២៦ - លោក	ហេង ស៊ីថា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៦២៧ - លោកស្រី	ហ៊ាន បុទ្ធាជានី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៦២៨ - លោកស្រី	រី តូមម៉េង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២


៦២៩ - លោក	ជុំ ណារិន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៦៣០ - លោក	ហេង វិសុទ្ធ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៦៣១ - លោកស្រី	នាង មុនី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៦៣២ - លោក	ទើ ពៅ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៦៣៣ - លោកស្រី	ឈាន ពិសី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៦៣៤ - លោក	ម៉េម គន្ធា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៦៣៥ - លោកស្រី	ស៊ី ភា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៦៣៦ - លោក	ជ័រ ស្មើង	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៦៣៧ - លោក	ជ័យ ភេនា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៦៣៨ - លោក	វ៉ា មុនីសក្យា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៦៣៩ - លោក	ថៃ ចន្ទន្ទៈ	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៦៤០ - លោក	កង សុវណ្ណារ៉ា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៦៤១ - លោក	អ៊ុំង វាសនា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៦៤២ - លោក	គុល បូរីន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៦៤៣ - លោក	វ៉ា ស៊ីហេង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៦៤៤ - លោក	ឈុន វ៉ាឌី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២

៦៤៥ - លោក	សៅ ឡាយ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៦៤៦ - លោក	ឈុន រ៉ាឌី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៦៤៧ - លោកស្រី	ជុន នួននិមល	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៦៤៨ - លោក	ហាស ម៉ឺន្ទី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៦៤៩ - លោក	សយ សុខន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៦៥០ - លោក	អូយ រិទ្ធិល	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៦៥១ - លោកស្រី	ស៊ីម សុខខេង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៦៥២ - លោកស្រី	ឃិន ចាន់ថា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៦៥៣ - លោក	និន ត្រី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៦៥៤ - លោកស្រី	ឈិន តេង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៦៥៥ - លោក	ជួន សុផល	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៦៥៦ - លោក	ឡេង គឹមហុក	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៦៥៧ - លោក	ណុស ពិសិដ្ឋ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៦៥៨ - លោក	សុខ សុខា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៦៥៩ - លោកស្រី	អ៊ុត ចិន្ដា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៦៦០ - ឯកឧត្តម	ហោ ម៉េង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២




៦៦១ - លោកស្រី	ស៊ឹម សុវិចារណ៍	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៦៦២ - លោក	ព្រហ្ម សុផាន់ណា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៦៦៣ - លោក	ហេង សុភាព	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៦៦៤ - លោក	ទូ សេដ្ឋា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៦៦៥ - លោក	នាយ ផាន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៦៦៦ - លោក	កែវ គុយលី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៦៦៧ - លោក	គាន់ សារឿន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៦៦៨ - លោក	ជ័យ សុវណ្ណិទ្ធ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៦៦៩ - លោក	ទូច សម្បត្តិ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៦៧០ - លោក	នេវ សារ៉េត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៦៧១ - លោក	លឹម យូសេន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៦៧២ - លោក	កុយ កុសល	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៦៧៣ - លោក	ញឹក សុគន្ធ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៦៧៤ - លោក	សុខ ស៊ិន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៦៧៥ - លោកស្រី	កែ ប័ន្តណារិន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៦៧៦ - លោក	សៀម មុនីលក្ខណ៍	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២

៦៧៧ - លោក	សួន ហុន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៦៧៨ - លោក	យី សំភី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៦៧៩ - លោក	ឡឿង ឡា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៦៨០ - លោក	ហាយ ចំរើន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៦៨១ - លោក	នួន ណុមប័ន្ត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៦៨២ - លោក	ហ៊ុន តេនា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៦៨៣ - លោក	នេត្រ សុវណ្ណ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៦៨៤ - លោកស្រី	សួន នាងធី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៦៨៥ - លោក	មុត ម៉ីនា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៦៨៦ - លោក	ជួន ឆ្មោ	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៦៨៧ - លោក	ធីម សុគុន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៦៨៨ - លោកស្រី	អ៊ុន វណ្ណជាន់យ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៦៨៩ - លោក	ម៉េង ពុទ្ធារ៉ា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៦៩០ - លោកស្រី	អ៊ុក សំប៉ុន្តារី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៦៩១ - លោកស្រី	ជា សោភ័ណ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៦៩២ - លោកស្រី	ហង់ វិណូចោធី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១



៦៩៣ - លោក	អៀម គុសល	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៦៩៤ - លោក	ឈុក នៃហិច	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៦៩៥ - លោក	ប្រា វ៉ាដា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៦៩៦ - លោក	ដា សារី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៦៩៧ - លោកស្រី	លីន សុឆារិន្ទ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៦៩៨ - លោក	ឃុត វុឌ្ឍិ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៦៩៩ - លោកស្រី	ហាស ចន្ទមុនី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៧០០ - លោកស្រី	ពីង សិទ្ធិការ្យ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៧០១ - លោក	ប៉ាន់ សុវណ្ណា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៧០២ - លោក	ចៅ ប៊ុនរត្ន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៧០៣ - លោក	នា មុយឡេង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៧០៤ - លោក	ម៉ែន ខែមម៉ូរ៉ា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៧០៥ - លោក	ចៅ សារេន័តឌី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៧០៦ - លោក	ថាវ៉ា សុផាត់	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៧០៧ - លោក	ខែម និមិត្ត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៧០៨ - លោកស្រី	ម៉ុច សុគន្ធវត្តី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១



៧២៥ - លោកស្រី	អែល សុឆានី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៧២៦ - លោក	ជុំ ធីរ៉ាល់	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៧២៧ - លោក	សូ តា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៧២៨ - លោកស្រី	កាំង សុវណ្ណារា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៧២៩ - លោក	វង់ សេង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៧៣០ - លោក	ហាន វិរៈ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៧៣១ - លោក	កែវ លីចេក	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៧៣២ - លោក	អ៊ុន អមតា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៧៣៣ - លោក	ម៉េង ចាន់នី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៧៣៤ - លោក	ហ៊ុំ ឫទ្ធី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៧៣៥ - លោក	ឆ្លើម គឹមហ៊ុន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៧៣៦ - លោក	ចេង គឹមសាន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៧៣៧ - លោកស្រី	កុយ សុផារី	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៧៣៨ - លោក	ហ៊ុន ស្រៀងហេង	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៧៣៩ - លោក	មិត្ត ហាសិកា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៧៤០ - លោកស្រី	អ៊ុន សុខនាង	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤

៧៤១ - លោក	ហាវ៉ា សុខដា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៧៤២ - លោក	លីម សុវណ្ណវិចិត្រ	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៧៤៣ - លោក	លី ហាវ	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៧៤៤ - លោក	ជា សាវុធ	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៧៤៥ - លោក	ឌីន ឡុង	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៧៤៦ - លោក	ម៉ូ គីមដូ	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៧៤៧ - លោក	ស្រេង សុខចិន្ដា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៧៤៨ - លោក	ឃុន ចន្ទា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៧៤៩ - លោក	ស៊ាន ពិសិដ្ឋ	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៧៥០ - លោក	ឃុន វិទ្ធិមាន	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៧៥១ - លោក	ស៊ាន ចាន់សុភ័ក្ត្រ	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៧៥២ - លោក	ស សំបូរ	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៧៥៣ - លោក	ទីន សុភ័ក្ត្រ	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៧៥៤ - លោក	ទួន កុណិកា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៧៥៥ - លោក	ស្រេង ស៊ុន	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៧៥៦ - លោក	លី សារ៉ាន់	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤



៧៥៧ - លោក	ឆឿន ចន្ទា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៧៥៨ - លោក	សុយ ឌី	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៧៥៩ - លោក	វេន ហ្វុន	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៧៦០ - លោក	អាន ចន្ទ្យៈ	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៧៦១ - លោក	សុម៉េត ជាន់ឌី	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៧៦២ - លោក	ហ៊ិន ចុឌី	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៧៦៣ - លោក	សុខ គីមហេង	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៧៦៤ - លោក	ទូច សេរីសិទ្ធិ	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៧៦៥ - លោក	ហេង តេង	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៧៦៦ - លោក	ម៉ៅ ចាន់តេន:	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៧៦៧ - លោក	ហេង ធានី	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៧៦៨ - លោក	តោត ប៊ុនធារា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៧៦៩ - លោក	ម៉ុក ប៊ុនបញ្ញា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៧៧០ - លោក	ស៊ុន សុភក្តិ	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៧៧១ - លោកស្រី	ខឹមត្រាណ ក្រសិល	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៧៧២ - លោក	ជា ឡានលីន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១


៧៧៣ - ឯកឧត្តម	សិត ខន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៧៧៤ - លោក	ឃាស ធឿន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៧៧៥ - លោក	គួន ភាព	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៧៧៦ - លោក	ទិត វ៉ានី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៧៧៧ - លោក	យាន សំបូរ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៧៧៨ - លោក	សុភ វ៉ានី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៧៧៩ - លោក	ឆៀង លីណា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៧៨០ - លោក	ស៊ាន សុព័ន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៧៨១ - លោក	ព្រីង មុរ៉េត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៧៨២ - លោក	ហូ គុសល	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៧៨៣ - លោក	ម៉ៅ ចំរើន	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៧៨៤ - លោក	ឡុង ឌីម៉ង់	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៧៨៥ - លោក	ស៊ីម ម៉ីនណា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៧៨៦ - លោក	ខែម ថាន	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៧៨៧ - លោក	ស្រេង វណ្ណៈ	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៧៨៨ - លោក	ជឹម បុឌុប	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤

៧៨៩ - លោក	អិន សំគុល	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៧៩០ - លោក	ឡាន សុខលីន	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៧៩១ - លោក	ខែ អេងហួត	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៧៩២ - លោក	ជិន ពិសិដ្ឋ	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៧៩៣ - ឯកឧត្តម	សំ ថា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៧៩៤ - លោក	ហាវ៉ា ធឿន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៧៩៥ - លោក	ជា ស្មឿន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៧៩៦ - លោកស្រី	រស់ សុផានី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៧៩៧ - លោក	ចី សុជាតិ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៧៩៨ - លោក	សុខ ស៊ីថា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៧៩៩ - លោក	ហ៊ុល សុផា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៨០០ - លោក	ជុំ សុវណ្ណគន្ធារស	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៨០១ - លោក	ម៉ែន ផេង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៨០២ - លោក	យន ធើ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៨០៣ - លោក	ជីវ សារិទ្ធ	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៨០៤ - លោកស្រី	នៅ សុម៉ាឌី	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤


៨០៥ - លោក	ពេញ សុភា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៨០៦ - លោក	ចៅ ប័ន្ទនរៈ	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៨០៧ - លោក	ពេជ្រ វាសនា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៨០៨ - លោកស្រី	មុយ សុខឡែង	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៨០៩ - លោក	សាំង សុផាត	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៨១០ - លោក	កែវ ជៀន	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៨១១ - លោក	លី ទាង	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៨១២ - លោក	សេង សារី	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៨១៣ - លោក	ស្មើង ជឿន	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៨១៤ - លោក	គង់ បណ្ណៈ	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៨១៥ - ឯកឧត្តម	ទុំ សារាតុប	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៨១៦ - លោក	សុស យុត្តារី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៨១៧ - លោក	សេ បណ្ណៈជ័យ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៨១៨ - លោក	គួង សុខចាន់	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៨១៩ - លោក	វ៉ា វ៉ាន់ថន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៨២០ - លោក	ផែ ប៊ុនធឿន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២

៨២១ - លោក	ហាង ច័ន្ទណារ៉ា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៨២២ - លោក	ម៉ុំ សុភាព	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៨២៣ - លោក	អ៊ឹម ចាំពង្ស	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៨២៤ - លោក	ចាន់ ផារិទ្ធី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៨២៥ - លោកស្រី	គឹម សុវណ្ណធីតា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៨២៦ - លោក	ជា សុភ័ក្រ	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៨២៧ - លោក	អ៊ុន ប៉ា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៨២៨ - លោក	ហួម សុឃុន	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៨២៩ - លោកស្រី	សួង ផល្លា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៨៣០ - លោក	នាយ វាសនា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៨៣១ - លោក	ហែម សុន្ទរេឌ្យន៍	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៨៣២ - លោក	សិរី ម៉ារឌី	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៨៣៣ - លោក	ហាង សុខចំណាន	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៨៣៤ - លោក	នួន ឡាដា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៨៣៥ - លោក	ហុន ឈុន	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៨៣៦ - លោក	សិល សុខសី	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤

៨៣៧ - លោក	យ៉ុន ជីលុប	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៨៣៨ - លោក	រៀង សំរឿន	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៨៣៩ - លោកស្រី	កន សារឿន	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៨៤០ - លោក	ហេង សុវណ្ណារិក្ខ	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៨៤១ - លោក	ទេព្យ ភិរម្យ	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៨៤២ - លោក	លី ភេនា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៨៤៣ - លោក	ហ្វាយ សំរេត	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៨៤៤ - លោក	សោម ចុធី	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៨៤៥ - លោក	គឹម សាមួន	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៨៤៦ - លោក	ចាន់ ជ័យស៊ីយ៉ុន	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៨៤៧ - លោក	ខុច ឡា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៨៤៨ - លោក	សំ ភុក	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៨៤៩ - លោកស្រី	ហ៊ិន សុខា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៨៥០ - លោកស្រី	ហាស សុធារី	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៨៥១ - លោក	ប័ក់ សុខខាន់ទិត្យា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៨៥២ - លោក	ជិន ចាន់នីម	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤




៨៥៣ - លោក	សំ សុគ្រាវ័ត្ត	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៨៥៤ - លោក	ម៉ែន ណារ៉ែន	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៨៥៥ - លោក	ទូច ប័ន្ទឌីណារិទ្ធិ	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៨៥៦ - លោក	ចាន់ ពុទ្ធី	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៨៥៧ - លោក	ហួន សុធាតិ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៨៥៨ - លោក	សោ វ៉ាន់ហ៊ុន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៨៥៩ - លោកជំទាវ	សៀង ឯមធីនីម	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៨៦០ - លោក	មីន ឆុំ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៨៦១ - លោក	យីង ហាក់	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៨៦២ - លោក	តូច ម៉ានិត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៨៦៣ - លោក	ទិត ប័ន្ទឌី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៨៦៤ - លោក	អ៊ឹម គុយ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៨៦៥ - លោក	ទួន ធុ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៨៦៦ - លោក	ទួន សុភិរុណ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៨៦៧ - លោក	នេវ សិទ្ធិគុណ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
៨៦៨ - លោក	សំ វ៉ានី	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤



៨៦៩ - លោក	ឆៀង ម៉ូរិន	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៨៧០ - លោក	ព្រាណ វត្តនា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៨៧១ - លោក	ថាវ៉ង់ ម៉ិនឡើង	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៨៧២ - លោក	អេន វុត្តា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៨៧៣ - លោកស្រី	ចាន់ សុខា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៨៧៤ - លោកស្រី	មាស ម៉ារិន	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៨៧៥ - លោក	ប្រាក់ ស៊ីណា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៨៧៦ - លោក	វ៉ង់ ពិសិដ្ឋ	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៨៧៧ - លោក	ប្រា សុជាតិ	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៨៧៨ - លោកស្រី	ហាវ ហួន	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៨៧៩ - លោក	ហ្វូ រី	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៨៨០ - លោក	សេង ជ័យវុធិ	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៨៨១ - លោក	ឆៀង សារេត	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៨៨២ - លោក	សម សំឡើង	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៨៨៣ - លោក	ឈឿត ឃុនណាត	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
៨៨៤ - លោក	ឃឹម លឹមគ្រី	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤

៩០០ - លោកស្រី	អែម វណ្ណា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៩០១ - លោក	ហ៊ុន ធីរិទ្ធ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៩០២ - លោកស្រី	ឡុង សំគី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៩០៣ - លោកស្រី	សេក ស៊ីសុខុម	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៩០៤ - លោក	ឈួន ត្រាយ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៩០៥ - លោកស្រី	គ្រុយ គីមហួន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៩០៦ - លោក	វង់ សុផារ៉ា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៩០៧ - លោក	ធី ណារឿន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៩០៨ - លោក	ស៊ុក ណារិន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៩០៩ - លោក	ពុន ស៊ីនដាន់	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៩១០ - លោក	អ៊ុត សុផា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៩១១ - លោក	ជា សុផល	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៩១២ - លោក	ខ្លួន ស៊ីមរ័ង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៩១៣ - លោក	តៃ វុឌ្ឍា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៩១៤ - លោក	អ៊ុក អុនណ្ណារុទ្ធ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១



៩១៥ - លោក	ថៃ ឆៀងលី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៩១៦ - លោក	តាំង យូ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៩១៧ - លោក	កែវ សុផល	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៩១៨ - លោកស្រី	ឆៀង ម៉ូរ៉ានី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៩១៩ - លោក	ធួ ភន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៩២០ - លោក	អ៊ុក ម៉ុនធីវ៉ាន់	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៩២១ - លោកស្រី	ស៊ី ម៉ូរ៉ានី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៩២២ - លោកស្រី	ឆៀ ស៊ីសត្ថា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៩២៣ - លោក	ម៉ីន ជា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៩២៤ - លោក	សោមប័ន្ត សុវណ្ណតារា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៩២៥ - លោក	ស្រីន ហ្វុន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៩២៦ - លោក	ភ៉ា ចាន់ណារិទ្ធ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៩២៧ - លោកស្រី	ហាវ សុជាតិ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៩២៨ - លោក	ពុំ សុផុនិះ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៩២៩ - លោក	លី ស្រួច	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១


៩៤៥ - លោក	ឡាយ ចន្ទី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៩៤៦ - លោកស្រី	ម៉ៅ ច័ន្ទធឿន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
៩៤៧ - លោកស្រី	អ៊ុំ វ៉ានី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៩៤៨ - លោក	សុខ វណ្ណនី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៩៤៩ - លោក	ហាត ភាមេវ៉ាន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៩៥០ - លោក	រ័ត្ន ហុក	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៩៥១ - លោក	ចាប និម្មល	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៩៥២ - លោក	ដោក ចុនី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៩៥៣ - លោក	ភីក ច័ន្ទណារិទ្ធ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៩៥៤ - លោកស្រី	សាំង មេត្រី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៩៥៥ - លោក	ចាន់ សុផល	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៩៥៦ - លោក	វង់ ឆនី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៩៥៧ - លោក	ពួយ យាង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៩៥៨ - លោក	សៀក សុផាត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៩៥៩ - លោក	ឈុន ណុច	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២




៩៩០ - លោក	ទិត ម៉ាប់	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៩៩១ - លោក	នាក់ ចិន្តារិទ្ធិ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៩៩២ - លោក	សុខ លីមស្រីល	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៩៩៣ - លោក	ភ្លៀង ភាក់	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៩៩៤ - លោក	ឈិញ ឆីដា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៩៩៥ - លោកស្រី	គូប កានគន្ធខៀន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៩៩៦ - លោក	រៀម ពិសិដ្ឋ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៩៩៧ - លោកស្រី	លេវ យូណាង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៩៩៨ - លោក	ឡីង បន្ទី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
៩៩៩ - លោក	លី វិបុត្ត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១០០០ - លោកស្រី	លេវ អម្ពរ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១០០១ - លោក	ជា ស៊ីថា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១០០២ - លោក	ម៉ុក លក្សមុនី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១០០៣ - លោក	ម៉េវ សារឿន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១០០៤ - លោក	ឡុង យ៉ាវ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២



១០៥០ - លោក	តេន សិទ្ធិ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
១០៥១ - លោក	ខៀវ សុភ័ក្ត្រា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
១០៥២ - លោក	ហេង ពិដោរ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
១០៥៣ - លោក	យាម ហុន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
១០៥៤ - លោក	សាំង ហៃ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
១០៥៥ - លោកស្រី	ឃឹម សុធារី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
១០៥៦ - លោក	ហៀង ច័ន្ទវិចិត្រ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
១០៥៧ - លោក	ភឿន កុម្មុះ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
១០៥៨ - លោក	សោម តេនា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១០៥៩ - លោក	ឃឹម លាង	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១០៦០ - លោក	កែ សំបូរ	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១០៦១ - លោកស្រី	ម៉ីនចាន់ សុភ័ក្ត្រសេរី	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១០៦២ - លោក	ស៊ិន វិចិត្រ	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១០៦៣ - លោក	ម៉ីន សុភ័ក្ត្រ	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១០៦៤ - លោក	គង់ ម៉េង	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤



១០៦៥ - លោក	ឃុំ សុភា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១០៦៦ - លោកស្រី	ខុម សាខន	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១០៦៧ - លោក	សេវ បូផាន់	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១០៦៨ - លោក	ហូ សេរី	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១០៦៩ - លោក	ជ័យ ចាន់ធឿន	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១០៧១ - លោកស្រី	ជា អេលីយ៉ាន	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១០៧២ - លោក	ឡុង ស៊ីតេង	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១០៧៣ - លោក	នន់ ជារ៉ា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១០៧៤ - លោក	ហង់ ចាន់ឌី	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១០៧៥ - លោក	ហូយ សេរីវឌ្ឍនរសី	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១០៧៦ - លោក	អ៊ុន វិជ្ជា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១០៧៧ - លោកស្រី	ទួន ម្រុណា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១០៧៨ - លោក	តូច ភក្ដី	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១០៧៩ - លោក	ហេង សុវណ្ណារិទ្ធ	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១០៨០ - លោក	គង់ ពុទ្ធជា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤




១០៨១ - លោកស្រី	ស្រី ប័ណ្ណសោតា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១០៨២ - លោក	វិណ ថ្លៃឧត្តម	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១០៨៣ - លោកស្រី	ស្រេង សុខណែត	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១០៨៤ - លោកស្រី	សេង សម្មសុរ	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១០៨៥ - លោកស្រី	សុខ ចន្ទរ	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១០៨៦ - លោកស្រី	ម៉ុញ សារីណា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១០៨៧ - លោក	ម៉ា ស៊ីវ៉ែន	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១០៨៨ - លោក	ជេន សុឿន	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១០៨៩ - លោក	ឆល ឧត្តមសម្បត្តិ	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១០៩០ - លោក	ម៉ែន សក្យាវិសាល	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១០៩១ - លោក	សុខ ម៉ីនមាន	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១០៩២ - លោក	ពុត ចន្ទា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១០៩៣ - លោក	ជួន ហង	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១០៩៤ - លោក	វ៉ា សុវណ្ណតារា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១០៩៥ - លោកស្រី	ស្មាន ណារ៉ានី	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤

១០៩៦ - លោក	ថាន់ ម៉េងលាម	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១០៩៧ - លោក	ម៉ៅ មួន់តុម	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១០៩៨ - លោក	ហេង សំអេន	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១០៩៩ - លោក	ដាន គូនផេង	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១១០០ - លោក	ហូ សុខធានី	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១១០១ - លោក	លាង ស៊ីមអុន	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១១០២ - លោក	ស សារី	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១១០៣ - លោក	ណី សុក្រា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១១០៤ - លោកស្រី	ជា ជូ	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១១០៥ - លោក	យស បាលឧស្សាហ៍	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១១០៦ - លោកស្រី	ហាំង ស៊ីមផេង	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១១០៧ - លោកស្រី	គឹម ឌីណាត	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១១០៨ - ឯកឧត្តម	សៀង សុវណ្ណា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១១០៩ - លោក	ឌី បុណ្ណា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១១១០ - លោកស្រី	សាំង សុចិន្តា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១


១១៤១ - លោក	ឆ្លៀត ចន្ទា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១១៤២ - លោក	លុយ ឡែង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១១៤៣ - លោក	ទូច ច័ន្ទឌុំ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១១៤៤ - លោកស្រី	ឯម សុត្រ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១១៤៥ - លោក	ហ៊ាន ម៉េងឆ័ង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១១៤៦ - លោក	ម៉ិច អូន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១១៤៧ - លោក	អ៊ុក ឧត្តរៈ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១១៤៨ - លោក	សោមនស្ស ពិសិដ្ឋ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១១៤៩ - លោក	នួន វីរ៉ា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១១៥០ - លោក	សិក សេង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១១៥១ - លោកស្រី	ហង់ ត្រីម៉ាម	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១១៥២ - លោកស្រី	ធុក ផល្លីនី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១១៥៣ - លោក	ម៉ម ចាន់សៀន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១១៥៤ - លោក	ម៉ៅ សាឡើន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១១៥៥ - លោក	គឹម លាង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២



១១៥៦ - លោក	ថៃ ហេង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១១៥៧ - លោកស្រី	ខែក សំណាង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១១៥៨ - លោកស្រី	ពន់ ជា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១១៥៩ - លោក	កង សុផាត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១១៦០ - លោក	ហុន ចាន់ថា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១១៦១ - លោក	ម៉ូ ម៉ីនុង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១១៦២ - លោក	គឹម ចំរើនឌុឌុរី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១១៦៣ - លោកស្រី	សេង គឹមហារ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១១៦៤ - លោក	សោម មុនី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១១៦៥ - លោក	ម៉ែន សំភា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១១៦៦ - លោក	ស៊ីម វិសុទ្ធ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១១៦៧ - លោកស្រី	តៃ ស្រីសោភ័ណ្ណ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១១៦៨ - លោកស្រី	សាន សោយរុក្ខា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១១៦៩ - លោក	ឡាច ម៉ីនហ៊ាន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១១៧០ - លោក	ម៉ក់ ចន្ទា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២



១១៨៦ - លោក	លាង គុណ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
១១៨៧ - លោក	អ៊ុក ឃ្នាវល់	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
១១៨៨ - លោកស្រី	ឌុំ ម៉ារីណោត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
១១៨៩ - លោក	ហេង ម៉េង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
១១៩០ - លោក	ម៉ែន ចំរើន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
១១៩១ - លោក	នី សុតុដ្ឋី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
១១៩២ - លោក	សោម សុផាត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
១១៩៣ - លោក	ញ៉ុល សឿ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
១១៩៤ - លោក	សេង រ៉ា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
១១៩៥ - លោកស្រី	តួច ណែ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
១១៩៦ - លោក	លាង សឿន	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១១៩៧ - លោក	យាង ម៉េងលី	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១១៩៨ - លោកស្រី	ឈឹម ភាវី	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១១៩៩ - លោកស្រី	ឈុំ ពៅ	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១២០០ - លោក	ហេង វិបុល	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤



១២០១ - លោកស្រី	ឈុក ណារស្រស់	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១២០២ - លោក	ជឹម សុវណ្ណ	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១២០៣ - លោកស្រី	សៀង សុជីវី	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១២០៤ - លោក	លន លីណា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១២០៥ - លោក	សៀង វាសនា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១២០៦ - លោកស្រី	យុន គឹមឡុង	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១២០៧ - លោកស្រី	ឆ្លាង សុវិហា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១២០៨ - លោក	យី ប័ន្តជន្មុន	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១២០៩ - លោក	រុយ សុភលក្ខិណា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១២១០ - លោក	លឹម គឹមយុន	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១២១១ - លោកស្រី	ហារ៉ា វឌ្ឍនី	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១២១២ - លោក	អ៊ូ ឡេមុនី	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១២១៣ - លោកស្រី	នាយ ចេង	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១២១៤ - លោក	អ៊ូ វណ្ណឌី	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១២១៥ - លោកស្រី	គាត សុវឿន	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤



១២១៦ - លោកស្រី	កែវ សេរី	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១២១៧ - លោកស្រី	អ៊ុក ចាន់រដ្ឋា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១២១៨ - លោក	ហាម ចិន្ដា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១២១៩ - លោក	គី ប័ន្ទមុនី	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១២២០ - លោក	ច័ន្ទ សុំចាន់គិរីវិភូ	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១២២១ - លោក	លឹម ប័ក់	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១២២២ - លោក	សៀង សុផា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១២២៣ - លោក	ប្រាក់ ពៅ	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១២២៤ - លោកស្រី	ឡាយ នារី	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១២២៥ - លោកស្រី	ឡោ ចាន់តែ	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១២២៦ - លោក	គុល សុខជា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១២២៧ - លោក	គឹម អុន	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១២២៨ - លោក	អៀម វោហា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១២២៩ - លោក	អ៊ឹម ឆៀន	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១២៣០ - លោកស្រី	គុល សុខហិរិ	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤




១២៣១ - លោក	សេង ឡាន	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១២៣២ - លោកស្រី	សុខ យ៉ាន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១២៣៣ - លោក	ម៉ុក ជារ៉ា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១២៣៤ - លោក	សៀង សោភ័ណ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១២៣៥ - លោក	ហាម ឆន្ទី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១២៣៦ - លោក	រុន ពន្ធារិទ្ធ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១២៣៧ - លោក	ជ្រីង ម៉ែ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១២៣៨ - លោក	គឹម សាវុន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១២៣៩ - លោកស្រី	ម៉ឺង ធីតា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១២៤០ - លោក	អ៊ុន ឡា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១២៤១ - លោក	ចាន់ ស៊ុនដេត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១២៤២ - លោក	ទួន ហេង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១២៤៣ - លោក	ឆន ថាត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១២៤៤ - លោក	ម៉ៅ បុណ្ណា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១២៤៥ - លោក	ទួន ឆន្ទា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១



១២៧៦ - លោក	សៅ ស៊ីវត្តា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១២៧៧ - លោក	ជួន ម៉ុនធី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១២៧៨ - លោក	ស សុភាព	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១២៧៩ - លោក	នាង ហាន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
១២៨០ - លោក	ស្នួន ចំរើន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
១២៨១ - លោក	សុវ វេងនី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
១២៨២ - លោកស្រី	សំណាង ផលជេត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
១២៨៣ - លោក	ឆៀន មុនីរដ្ឋ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
១២៨៤ - លោក	ជួន ចាន់ណេត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
១២៨៥ - លោកស្រី	នាង បណ្ណាល	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
១២៨៦ - លោកស្រី	ឡាយ សុខឃាង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
១២៨៧ - លោក	ចៅង បុត្រា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១២៨៨ - លោកស្រី	កែវ សាវីន	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១២៨៩ - លោក	ឃាន មូណា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១២៩០ - លោកស្រី	ឡុង ម៉ាមីឌី	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤



១២៩១ - លោក	ឈាន ហ៊ុយ	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១២៩២ - លោក	ជី ធីឡុន	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១២៩៣ - លោក	ស្រ៊ុន ឌីណា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១២៩៤ - លោកស្រី	ម៉ូលី បញ្ញា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១២៩៥ - លោក	ធីប សុជាតិ	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១២៩៦ - លោក	ឡាយ ម៉េងហុន	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១២៩៧ - លោកស្រី	យក់ បញ្ញាធី	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១២៩៨ - លោក	ធីប ឆីរី	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១២៩៩ - លោកស្រី	ស៊ីម វិច្ឆិកា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៣០០ - លោក	ជា ម៉េងសែ	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៣០១ - លោក	ហ្វុំ រិទ្ធី	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៣០២ - លោកស្រី	កែ រ៉ា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១៣០៣ - លោកស្រី	ហេង សាវ៉ាត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៣០៤ - លោក	ចិន សៅរ័តិក្ស	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៣០៥ - លោក	សៀង យ៉ាងឃ្មោ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២



១៣០៦ - លោក	រស់ ចាន់តារ៉ា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៣០៧ - លោកស្រី	មាស សុខីណា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៣០៨ - លោកស្រី	ហួន វិមាន	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៣០៩ - លោក	ទិត សាខន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១
១៣១០ - លោកស្រី	ដឹម លន់	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៣១១ - លោក	លី ណាងសេង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៣១២ - លោក	លី អេន:	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៣១៣ - លោក	អ៊ុយ វិសិទ្ធ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៣១៤ - លោកស្រី	ហ៊ុន សោភ័ណ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៣១៥ - លោក	ហ៊ាន ម៉ីនថន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៣១៦ - លោកស្រី	ឡុង គឹមណា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៣១៧ - លោក	វ៉េង ឡៃ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ២
១៣១៨ - លោក	ស ប្រុស	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៣
១៣១៩ - លោក	ឡឿង វុទ្ធី	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤
១៣២០ - លោកស្រី	ពេជ សុគន្ធា	ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤



១៣២១ - លោក **ម៉ាន់ ថារិទ្ធ** ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១
មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤

១៣២២ - លោក **យឹម វ៉ានិទ** ពីគ្រូបង្រៀនកម្រិតឧត្តមថ្នាក់លេខ ១
មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ៤

- ក្រុមប្រឹក្សាមន្ត្រីសុខាភិបាលជាន់ខ្ពស់

១៣២៣ - លោកស្រី **ចី សុហានី** ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែថ្នាក់លេខ ២
មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែថ្នាក់លេខ ១

១៣២៤ - លោក **យង់ គន្ធារិទ្ធ** ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែថ្នាក់លេខ ៣
មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែថ្នាក់លេខ ២

១៣២៥ - លោកស្រី **សូ នវីរក្ខ** ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែថ្នាក់លេខ ៣
មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែថ្នាក់លេខ ២

១៣២៦ - លោកស្រី **សះ ហ៊ាន** ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែថ្នាក់លេខ ៤
មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែថ្នាក់លេខ ៣

១៣២៧ - លោកស្រី **ស្លាត ចិន្ដា** ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ថ្នាក់លេខ ១
មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែថ្នាក់លេខ ៤

១៣២៨ - លោកស្រី **ឯក ធិត្យធីតា** ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ថ្នាក់លេខ ១
មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែថ្នាក់លេខ ៤

១៣២៩ - លោកស្រី **លួន ប័ន្ទម៉ូលី** ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ថ្នាក់លេខ ១
មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែថ្នាក់លេខ ៤

មាត្រា ២ .- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារ
សាធារណៈ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែល
ពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ច
រៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

កន្លែងទទួល

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

Handwritten mark or signature.



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា
លេខ: ២៧ អនក្រ.ប

ជាតិ សាសនា ព្រះមហាក្សត្រ



សេចក្តីសម្រេច
ស្តីពី

ការកែសម្រួលសមាសភាពក្រុមការងារផ្នែកស្រូវ-អន្តរ
សម្រាប់ធ្វើជាដៃគូពិភាក្សាការងារជាមួយវិស័យឯកជន



រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៤៤៤ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការបង្កើតគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ៤១ អនក្រ.បក ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៤ ស្តីពីការបង្កើតគណៈកម្មាធិការដឹកនាំការងារអភិវឌ្ឍវិស័យឯកជន
- បានឃើញសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ៣៦ សសរ ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៤ ស្តីពីការបង្កើតអនុគណៈកម្មាធិការតាមវិស័យនៃគណៈកម្មាធិការដឹកនាំការងារអភិវឌ្ឍវិស័យឯកជន
- បានឃើញសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ៣៧ សសរ ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៤ ស្តីពីការបង្កើតក្រុមការងារតាមវិស័យនៃគណៈកម្មាធិការដឹកនាំការងារអភិវឌ្ឍវិស័យឯកជន
- បានឃើញសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ៣៩ សសរ ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៤ ស្តីពីការតែងតាំងសមាសភាពក្រុមការងារតាមវិស័យសម្រាប់ដៃគូពិភាក្សាការងារជាមួយវិស័យឯកជន
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

សម្រេច

ប្រការ១..

ត្រូវបានការកែសម្រួលសមាសភាពក្រុមការងារផ្នែកស្រូវ-អន្តរដូចខាងក្រោម៖

១-ឯកឧត្តម ចេង សាខុន	រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ	ប្រធាន
២-ឯកឧត្តម សុខ ចិន្តាសោគា	រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា	អនុប្រធាន
៣-ឯកឧត្តម ច័ន្ទ្យ វិស្សុត	រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	អនុប្រធាន
៤-ឯកឧត្តម សេក សេដ្ឋា	រដ្ឋលេខាធិការក្រសួងមហាផ្ទៃ	សមាជិក
៥-ឯកឧត្តម ម៉ៅ ឡុង	រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម	សមាជិក

៦-ឯកឧត្តម សរ សុវណ្ណ	រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់	សមាជិក
៧-ឯកឧត្តម សុខុម ភក្តិវណ្ណ	រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន	សមាជិក
៨-ឯកឧត្តម ហេង សុខគង់	រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម	សមាជិក
៩-ឯកឧត្តម រស់ សីលវ៉ា	អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	សមាជិក
១០-ឯកឧត្តម គិត សេង	អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ	សមាជិក
១១-ឯកឧត្តម សុខ សុភ័ក្ត្រ	អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម	សមាជិក
១២-ឯកឧត្តម លី ស៊ីមស៊ីម	អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ	សមាជិក
១៣-ឯកឧត្តម សុ ខនឫទ្ធិគុណ	អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន	សមាជិក
១៤-ឯកឧត្តម យ៉ន ទួនគូលេនីន	អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម	សមាជិក
១៥-ឯកឧត្តម សយ ភីមេឃ្យ	អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម	សមាជិក
១៦-លោកជំទាវ អ៊ុក ម៉ាស៊ី	ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា	សមាជិក
១៧-ឯកឧត្តម ម៉ែន សុវិហារី	អគ្គនាយកពាណិជ្ជកម្មក្នុងប្រទេស	សមាជិក
១៨-ឯកឧត្តម ស៊ីម សុខខេង	អគ្គនាយកពាណិជ្ជកម្មអន្តរជាតិ	សមាជិក
១៩-ឯកឧត្តម កៅ ថាច	អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ	សមាជិក
២០-ឯកឧត្តម សុខ ស៊ីឡូ	អគ្គលេខាធិការរងនៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ	សមាជិក
២១-លោក ចាន់ សុខធី	អគ្គនាយកក្រុមហ៊ុនហ្គ្រីនត្រេត	សមាជិក
២២-លោក អូង សុខន	ប្រធាននាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន	សមាជិក
២៣-លោក ទុល ណារ៉ា	ប្រធាននាយកដ្ឋានអឺរ៉ុប មជ្ឈិមបូព៌ា និងអាហ្វ្រិក	សមាជិក

ប្រការ២..

ក្រៅពីការកែសម្រួលសមាសភាពដូចមានក្នុងប្រការ១ខាងលើ ខ្លឹមសារទាំងឡាយនៃសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ៣៩ សសរ ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៤ ត្រូវបានរក្សាទុកដដែល។

ប្រការ៣..

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។

ប្រការ៤..

អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសមាសភាពដូចមានចែងក្នុងប្រការ១ខាងលើ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ ២៧ ឆ្នាំ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួលខុសត្រូវ៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ឧទ្ធរណ៍យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យសម្តេច ឯកឧត្តម/លោកជំទាវឧបនាយករដ្ឋមន្ត្រី
- ដូចប្រការ៤
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
លេខ ២០៣ ល.ស ហក ២០១៧

ប្រកាស
ស្តីពី
ការបង្កើតរដ្ឋធម្មប្បវេណ្ឌទានសម្រាប់ឆ្នាំ២០១៧
របស់រដ្ឋធម្មប្បវេណ្ឌទាន

ទេសរដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើប្រាស់ច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៦/០១៩ ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ

- បានឃើញអនុក្រឹត្យលេខ ៨១ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតការត្រួតពិនិត្យហិរញ្ញវត្ថុលើការចំណាយថវិការដ្ឋនៅតាមក្រសួង ខេត្ត ក្រុង ក្រុងស្វយ័ត រាជធានីភ្នំពេញ និង អង្គការសាធារណៈរដ្ឋបាល
- បានឃើញប្រកាសលេខ ០០៤ សហវ.ម.ប្រក ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៩៦ ស្តីពីការអនុវត្តបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ១៨៩ សហវ.ប្រក ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៣ ស្តីពីការដាក់ឱ្យអនុវត្តចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ ២១១ សហវ.ប្រក ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៣ ស្តីពីការដាក់ឱ្យអនុវត្តមាតិកាគណនី នៃប្លង់គណនេយ្យថវិការបស់រដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ ១៣៣ សហវ.ប្រក ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៥ ស្តីពីការបង្កើតនិងដាក់ឱ្យដំណើរការអង្គភាពថវិការបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញប្រកាសលេខ ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ
- បានឃើញប្រកាសលេខ ៨២៩ សហវ.ប្រក ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលប្រការ៤ ប្រការ៥ ប្រការ១៤ ប្រការ១៦ និងប្រការ១៧ នៃប្រកាសលេខ ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធី ចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ
- បានឃើញប្រកាសលេខ ១៥៦៩ សហវ.ប្រក ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ ស្តីពីការប្រគល់សិទ្ធិជាអាណាប័កផ្ទេរសិទ្ធិ ជូនប្រធានអង្គភាពថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញប្រកាសលេខ ១៣៣ សហវ.ប្រក ចុះថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦ ស្តីពីការតែងតាំងរដ្ឋទេយ្យបុរេប្រទាននិងរដ្ឋទេយ្យបុរេប្រទានរបស់អង្គភាពថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញសារាចរណែនាំលេខ ០០៤ សហវ ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ ស្តីពីការបង្កើតតារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទានសម្រាប់ថវិកាកម្មវិធី
- បានឃើញសេចក្តីណែនាំលេខ ០០៤ សហវ ចុះថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៦ ស្តីពីវិធាន និងនីតិវិធី នៃការរៀបចំ និងការអនុវត្តចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់ដំណើរការផ្ទៃក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញសេចក្តីណែនាំលេខ ០០៥ សហវ ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៥ ស្តីពីគោលការណ៍និងនីតិវិធីផ្ទៃក្នុងសម្រាប់ការអនុវត្តថវិកាកម្មវិធី របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- យោងតាមតម្រូវការចាំបាច់នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

សម្រេច

ប្រការ១.-

ត្រូវបានបង្កើតរដ្ឋទេយ្យបុរេប្រទានថវិកាជំពូក៦០ “ការទិញ” និង ជំពូក៦១ “សេវាកម្ម” នៅអគ្គនាយកដ្ឋានពន្ធដារសម្រាប់មុខសញ្ញាចំណាយ ដូចមានចែងក្នុងប្រការ៥ថ្មី នៃប្រកាសលេខ ៨២៩ សហវ.ប្រក ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលប្រការ៤ ប្រការ៥ ប្រការ១៤ ប្រការ១៦ និងប្រការ១៧ នៃប្រកាសលេខ ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ។

(Handwritten signatures)

តារាងឧបសម្ព័ន្ធរដ្ឋធម្មនុញ្ញបុរេប្រទាន ត្រូវបានកំណត់ជាឧបសម្ព័ន្ធ នៃប្រកាសនេះ។

ប្រការ២.-

ចំនួនទឹកប្រាក់មួយជុំបង្វិល នៃរដ្ឋធម្មនុញ្ញបុរេប្រទាន ត្រូវកំណត់ដូចក្នុងតារាងឧបសម្ព័ន្ធរដ្ឋធម្មនុញ្ញបុរេប្រទាន។

ប្រការ៣.-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។

ប្រការ៤.-

នាយកខុទ្ទកាល័យ អគ្គលេខាធិការ អគ្គនាយកនៃអគ្គនាយកដ្ឋានរតនាគារជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានថវិកា អគ្គនាយកនៃគ្រប់អគ្គនាយកដ្ឋាន អគ្គាធិការនៃអគ្គាធិការដ្ឋាន នាយកវិទ្យាស្ថាន ប្រធានគ្រប់អង្គភាពក្រោមឱវាទក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

រាជធានីភ្នំពេញ ថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០១៧

នេស រដ្ឋមន្ត្រី



បណ្ឌិត អូន ព័ន្ធបុន្នី

កន្លែងទទួល៖

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងមុខងារសាធារណៈ
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- សាមីអង្គភាពថវិកា
- ដូចប្រការ៤
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ

4-2

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានពន្ធដារ

ភ្នាក់ងារនាយកដ្ឋានពន្ធដារ
ជាតិ សាសនា ព្រះមហាក្សត្រ

តារាងទិន្នន័យសង្ខេបនៃលទ្ធផលការងារនៃការងារស្រាវជ្រាវ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចឆ្នាំ ២០២២

របស់អគ្គនាយកដ្ឋានពន្ធដារ

ឯកតា: រៀល

លេខសម្គាល់	ប្រភេទ	បរិយាយ	លទ្ធផលការងារ					ភាគរយ
			១	២	៣	៤=២-៣	៥=៣/៤	
60		កន្លែង	45,940,403,000	15,909,168,800	7,235,840,000	8,673,328,800	1,808,960,000	45.5%
6001		សម្ភារៈផ្គត់ផ្គង់ថែទាំ	35,456,500,000	8,252,168,800	985,210,000	7,296,958,800	246,302,500	11.9%
		សម្ភារៈផ្គត់ផ្គង់សម្រាប់ថែទាំអគារ	583,900,000	375,200,000	163,650,000	215,550,000	40,912,500	43.2%
		សម្ភារៈផ្គត់ផ្គង់សម្រាប់ថែទាំអគារ ប្រាសាទ និងសំណង់ផ្សេងៗ	292,700,000	292,700,000	146,350,000	146,350,000	36,587,500	50.0%
		សម្ភារៈផ្គត់ផ្គង់សម្រាប់ថែទាំសម្ភារៈ ឧបករណ៍	31,000,000	-	-	-	-	-
		សម្ភារៈផ្គត់ផ្គង់សម្រាប់ថែទាំសម្ភារៈ ឧបករណ៍	99,700,000	66,500,000	17,300,000	69,200,000	4,325,000	20.0%
		ប្រេងឥន្ធនៈនិងប្រេងអំបិល	160,500,000	-	-	-	-	-
6002		សម្ភារៈផ្គត់ផ្គង់ថ្នាំប្រយុទ្ធនឹងជំងឺ	26,447,100,000	5,836,868,800	407,220,000	5,429,648,800	101,805,000	7.0%
		សម្ភារៈការិយាល័យនិងការងារបោះពុម្ព	26,447,100,000	5,836,868,800	407,220,000	5,429,648,800	101,805,000	7.0%
6004		សំបុត្របំណាច់និងការតុបតែង	2,739,400,000	-	-	-	-	-
		ឯកសណ្ឋាន	2,730,200,000	-	-	-	-	-
		សំបុត្របំណាច់និងការតុបតែងផ្សេងៗ	9,200,000	-	-	-	-	-
6005		សម្ភារៈគ្រឿងសម្រាប់ប្រើប្រាស់	2,066,100,000	2,066,100,000	414,340,000	1,651,760,000	103,585,000	20.1%
		សម្ភារៈនិងបរិក្ខារបច្ចេកទេស	1,469,300,000	1,469,300,000	294,980,000	1,174,320,000	73,750,000	20.1%
		សម្ភារៈគ្រឿងសម្រាប់ប្រើប្រាស់	596,800,000	596,800,000	119,360,000	477,440,000	29,840,000	20.0%
6006		ថាមពលនិងទឹក	3,610,000,000	-	-	-	-	-
		អគ្គិសនី	3,400,000,000	-	-	-	-	-
		ទឹក	210,000,000	-	-	-	-	-
6098		សម្ភារៈផ្គត់ផ្គង់ផ្សេងៗ	10,000,000	-	-	-	-	-

ឆ្នាំ	លេខ	បញ្ជី	បរិយាយ	ច្បាប់ហិរញ្ញវត្ថុ		ឥណទាន	ឥណទាន	ឥណទាន	ឥណទាន	ឥណទាន	ឥណទាន	ភាគរយ
				ឆ្នាំ ២០១៧	១							
61			ឥណទាន	10,483,900,000	7,627,000,000	6,250,630,000	1,376,370,000	1,562,657,500	82.0%			
6102			ការជួលមធ្យោបាយដឹកជញ្ជូន	273,000,000	-	-	-	-	-			
6103			រដ្ឋបាល និងបុគ្គល (អសង្ហារឹម)	444,000,000	-	-	-	-	-			
6104			សេវាប្រើប្រាស់បណ្តុះបណ្តាលបុគ្គលិក ក្នុងនីតិក្រឹត្យប្រទេស	50,000,000	-	-	-	-	-			
6105			ការថែទាំ និងជួសជុល	1,207,500,000	1,207,500,000	435,750,000	771,750,000	108,937,500	36.1%			
61052			ការថែទាំ ជួសជុលអាគារផ្សេងៗ និងប្រាសាទ	636,000,000	636,000,000	150,000,000	486,000,000	37,500,000	23.6%			
61054			ការថែទាំបណ្តាញផ្សេងៗ	91,400,000	91,400,000	45,700,000	45,700,000	11,425,000	50.0%			
61056			ការថែទាំ និងជួសជុលមធ្យោបាយដឹកជញ្ជូន	88,100,000	88,100,000	44,075,000	44,025,000	11,018,750	50.0%			
61057			ការថែទាំ និងជួសជុលសម្ភារៈ និងឧបករណ៍បច្ចេកទេស	342,000,000	342,000,000	170,975,000	171,025,000	42,743,750	50.0%			
61058			ការថែទាំ និងជួសជុលផ្សេងៗ	50,000,000	50,000,000	25,000,000	25,000,000	6,250,000	50.0%			
6107			សេវាប្រើប្រាស់សេវា លេខាធិការប្រើប្រាស់សេវា និងសេវាប្រើប្រាស់សេវា	389,000,000	-	-	-	-	-			
61072			សេវាប្រើប្រាស់សេវា	373,000,000	-	-	-	-	-			
61073			សេវាប្រើប្រាស់សេវា	16,000,000	-	-	-	-	-			
6109			បុគ្គលិកខាងក្រៅ	284,100,000	-	-	-	-	-			
61091			ភ្នាក់ងារជាតិជាប់កិច្ចសន្យា	284,100,000	-	-	-	-	-			
6110			មិនទាន់ទទួលបានសេវា: មិនផ្សេងៗ	1,468,900,000	1,007,700,000	403,080,000	604,620,000	100,770,000	40.0%			
61101			សេវាប្រើប្រាស់សេវា	28,000,000	-	-	-	-	-			
61102			សេវាប្រើប្រាស់សេវា	12,000,000	-	-	-	-	-			
61103			ប្រព័ន្ធស្វ័យប្រតិបត្តិ និងសេវា	1,007,700,000	1,007,700,000	403,080,000	604,620,000	100,770,000	40.0%			
61104			មធ្យោបាយប្រើប្រាស់បុគ្គលិក	55,800,000	-	-	-	-	-			
61105			មធ្យោបាយសម្រាប់បុគ្គលិកស្នាក់នៅក្នុងនីតិក្រឹត្យប្រទេស	20,400,000	-	-	-	-	-			
61107			ការយោគទានផ្សេងៗ ផ្សេងៗ ផ្សេងៗ ផ្សេងៗ	345,000,000	-	-	-	-	-			
6111			មធ្យោបាយសេវាសាធារណៈ	65,500,000	-	-	-	-	-			
61111			មធ្យោបាយសេវាសាធារណៈ	11,100,000	-	-	-	-	-			
61118			មធ្យោបាយសេវាសាធារណៈផ្សេងៗ	54,400,000	-	-	-	-	-			
6112			មធ្យោបាយសេវាសាធារណៈប្រទេស	3,732,300,000	3,732,300,000	3,732,300,000	-	933,075,000	100.0%			
61121			សេវាប្រើប្រាស់សេវា	675,000,000	675,000,000	675,000,000	-	168,750,000	100.0%			

គណនី	អនុគណនី	បរិយាយ	ច្បាប់ហិរញ្ញវត្ថុ ឆ្នាំ ២០១៧					
			១	២	៣	៤=២-៣	៥=៣/៤	៦=៣/២
61122		លោហ្មើរបបសកកម្ម	482,700,000	482,700,000	482,700,000	-	120,675,000	100.0%
61123		លោហ្មើយស្ថាភីនៅ	2,574,600,000	2,574,600,000	2,574,600,000	-	643,650,000	100.0%
6113		មីណាយទូទាត់លោហ្មើប្រកបប្រទេស	1,679,500,000	1,679,500,000	1,679,500,000	-	419,875,000	100.0%
61131		លោហ្មើយដឹកជញ្ជូន	397,900,000	397,900,000	397,900,000	-	99,475,000	100.0%
61132		លោហ្មើរបបសកកម្ម	105,500,000	105,500,000	105,500,000	-	26,375,000	100.0%
61133		លោហ្មើយស្ថាភីនៅ	1,127,500,000	1,127,500,000	1,127,500,000	-	281,875,000	100.0%
61138		ចំណាយទូទាត់លោហ្មើប្រកបប្រទេសផ្សេងៗ	48,600,000	48,600,000	48,600,000	-	12,150,000	100.0%
6114		លោហ្មើប្រែប្រួលពិរិយ	500,100,000	-	-	-	-	-
61141		លោហ្មើប្រែប្រួលពិរិយ	150,900,000	-	-	-	-	-
61142		លោហ្មើប្រែប្រួលពិរិយ	349,200,000	-	-	-	-	-
6198		លោហ្មើប្រែប្រួលពិរិយផ្សេងៗ	390,000,000	-	-	-	-	-

បានឃើញ និង ពិនិត្យត្រឹមត្រូវ បានឃើញ និង ពិនិត្យត្រឹមត្រូវ

រាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ កញ្ញា ២០១៧ រាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ កញ្ញា ២០១៧

ឧ. ឧត្តមនាយក
អគ្គនាយកដ្ឋានគណនេយ្យ

ឧត្តមនាយក

អគ្គនាយកដ្ឋានគណនេយ្យ



បានឃើញ និង ពិនិត្យត្រឹមត្រូវ បានឃើញ និង ពិនិត្យត្រឹមត្រូវ

រាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ កញ្ញា ២០១៧ រាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ កញ្ញា ២០១៧

ឧ. ឧត្តមនាយក
អគ្គនាយកដ្ឋានគណនេយ្យ

ឧត្តមនាយក





ក្រសួងឧស្សាហកម្ម និងសិប្បកម្ម

Ministry of Industry & Handicraft

លេខ : ០៤៩ ឧស ៣១៣៧-០៤

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

Kingdom of Cambodia

Nation Religion King

រាជធានីភ្នំពេញ, ថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ២០១៧

ប្រកាសបង្កើតរោងចក្រ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំប្រកាសបង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ ស្រោមដៃ និងសម្ភារៈកីឡា ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ របស់ក្រុមហ៊ុន ស៊ីកីស៊ីដី អ៊ិនធើណេសិនណាល ។

ស ៤ ម ៦

ប្រការ១៖ អនុញ្ញាតឱ្យក្រុមហ៊ុន ស៊ីកីស៊ីដី អ៊ិនធើណេសិនណាល (CPCG INTERNATIONAL CO., LTD.) តំណាងដោយ លោក CHANG HUNG KUANG បង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ ស្រោមដៃ និងសម្ភារៈកីឡា ដែលមានទីតាំងស្ថិតនៅ ភូមិឈូក ឃុំគោករៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

ឈ្មោះផលិតផល	លេខកូដចំណាត់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code
១- សម្លៀកបំពាក់, ស្រោមដៃ	១៤១០
២- សម្ភារៈកីឡា	៣២៣០



Handwritten signature

Handwritten mark

ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្អាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះ រោងចក្រ និងសិប្បកម្ម។

ឆ្លើយឈ្មោះទោចម្រុះ " រោងចក្រកាត់ដេរសម្លៀកបំពាក់~ស្រោមដៃ និងសម្ភារៈកីឡា ស៊ីក្លីស៊ីដី អ៊ិនធើណេសិនណាល "

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព ០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៤ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អគ្គនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោល បំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។



(Handwritten mark)

ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួល ហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាម មាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការ ជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិធម៌នានាពាក់ព័ន្ធនឹង វិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤៖ ប្រកាសលេខ ០៥២ MIH/2014 ចុះថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៤ របស់ក្រសួងឧស្សាហកម្ម និង សិប្បកម្ម ស្តីពីការបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្រោមដៃ និងសម្ភារៈកីឡា របស់ក្រុមហ៊ុន ស៊ីភីស៊ីដឺ អ៊ិនធើណេសិនណល ត្រូវចាត់ទុកជានិរាករណ៍ ។

ប្រការ១៥៖ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តកំពង់ចាម និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

ប្រការ១៦៖ ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។ *Handwritten signature*

ជ. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
រដ្ឋលេខាធិការ
Handwritten signature
ហេង សុខគង់

- មន្ទីរពេទ្យ៖
- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងពាណិជ្ជកម្ម
- ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- ក្រសួងបរិស្ថាន
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- សាលាខេត្តកំពង់ចាម
- “ដើម្បីជូនជ្រាប”
- ដុចប្រការ១៥ “ដើម្បីអនុវត្ត”
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

Handwritten mark

រក្សាសិទ្ធិ និងបោះពុម្ពដោយ
អគ្គនាយកដ្ឋានរាជកិច្ច និងសេវាកុំព្យូទ័រ
នៃ ទីស្តីការគណៈរដ្ឋមន្ត្រី